

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដោយអនុលោមតាម
ស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និង
សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល.....	1 - 5
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	
របាយការណ៍របស់សវនករឯករាជ្យ	6 - 8
តារាងតុល្យការ.....	9
របាយការណ៍លទ្ធផល.....	10
របាយការណ៍បម្រែបម្រួលមូលធន	11
របាយការណ៍លំហូរសាច់ប្រាក់	12 - 13
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ.....	14 – 63



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (ក្រុមហ៊ុន) សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (របាយការណ៍ហិរញ្ញវត្ថុ) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណ ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីជាមួយនិងក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០៧២៩៨ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺ ផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋចំនួនទាបនៅកម្ពុជាតាមរយៈការិយាល័យកណ្តាលរបស់ខ្លួន នៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាការិយាល័យជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៩ មានឈ្មោះថា ធនាគារ ពន្លឺថ្មី ("ធីភីធី") ដែលជាកម្មវិធីរបស់ Concern Worldwide Cambodia ("CWC")។ មុនថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុនត្រូវបានហៅថា អង្គរមីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលនូវអាជ្ញាប័ណ្ណជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុនពីអង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើប្រតិបត្តិការទិញភាគហ៊ុន ដោយក្រុមហ៊ុន The Shanghai Commercial and Savings Bank Limited ("SCSB") ចំនួន ៨០.០១% នៃភាគហ៊ុនសរុប។ Agora Microfinance N.V. និងសមាគមបុគ្គលិក អេ អឹម ខេ នឹងបន្តធ្វើជាភាគទុនិកផ្សេងទៀតបន្ទាប់ពីការផ្លាស់ប្តូរត្រូវបានបញ្ចប់។ ការកែសម្រួលអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ និង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រៀងគ្នា។ ប្រតិបត្តិការបានបញ្ចប់ជាស្ថាពរ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផល។

ដើមទុន

ដើមទុនរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គឺ KHR'000 120,327,300 or US\$ 29,947,063 (2017: KHR'000 79,127,300 or US\$ 19,600,520)។

ភាគលាភ

ពុំមានភាគលាភប្រកាសនៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងមុន)

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រែបម្រួលជាសារវន្តលើទុនបម្រុង និង សំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ លើកលែងតែ បម្រែបម្រួល ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធាន ការសម្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចេញពីបញ្ជីនូវឥណទាន អាក្រក់ និងការធ្វើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថា រាល់ឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និង សំវិធានធនមានភាពគ្រប់គ្រាន់ចំពោះឥណទានជាប់ សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹង ពីព្រឹត្តិការណ៍ណាមួយដែលអាច បណ្តាលឲ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចេញពីបញ្ជី ឬ ចំនួនទឹកប្រាក់សំវិធានធនលើ បំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្មចរន្ត

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់ វិធានការសម្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្មចរន្ត (លើកលែងតែ ករណីពាក់ព័ន្ធជាមួយឥណទាន) ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្ម ធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេ រំពឹងទុកថាអាចទទួលយកបាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាច បណ្តាលឲ្យ ការកំណត់តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬមាន ភាពមិនសមស្របជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបាន កើតឡើង និងធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្ម នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ ឬ មានភាពមិនសមស្របជាសារវន្តនោះទេ។

គ្រឹះស្ថានប្រឹក្សាភិបាល អេ អឹម ខេ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងអ្នកវិនិយោគ)

ចំណូលថវិកា និងចំណូលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន បានកើតមានឡើងចាប់ពីដំណាច់ការិយបរិច្ឆេទនៃប្រតិបត្តិការ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ និង
- ពុំមានទ្រព្យអកម្មជាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុន តាំងពីដំណាច់ការិយបរិច្ឆេទនៃប្រតិបត្តិការ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានទ្រព្យអកម្មជាហេតុ ឬ ទ្រព្យអកម្មផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ 12ខែ ខាងមុខបន្ទាប់ពីការបញ្ចប់ការិយបរិច្ឆេទប្រតិបត្តិការ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាព របស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាលកំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ប្រតិបត្តិការរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឲ្យមានការយល់ច្រឡំជាសារវន្ត លើរបាយការណ៍ប្រតិបត្តិការនោះទេ។

ធាតុទាំងឡាយដែលមានលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់របាយការណ៍ប្រតិបត្តិការប្រចាំឆ្នាំក៏មិនត្រូវបានទទួលរងឥទ្ធិពលពីធាតុប្រតិបត្តិការ ឬក៏ ព្រឹត្តិការណ៍ទាំងឡាយណាដែលមានលក្ខណៈមិនប្រក្រតី។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ ព្រឹត្តិការណ៍ទាំងឡាយណាដែលមានលក្ខណៈមិនប្រក្រតី បានកើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់នៃឆ្នាំប្រតិបត្តិការ និងការិយបរិច្ឆេទនៃរបាយការណ៍នេះដែលទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់ឆ្នាំប្រតិបត្តិការប្រចាំឆ្នាំដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង។

ព្រឹត្តិការណ៍ចាប់ពីការិយបរិច្ឆេទតារាងតុល្យការ

លើកលែងតែព្រឹត្តិការណ៍ខាងលើ និងព្រឹត្តិការណ៍ដទៃទៀត ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ប្រតិបត្តិការនាការបរិច្ឆេទនៃរបាយការណ៍ ពុំមានព្រឹត្តិការណ៍ណាមួយ កើតឡើងបន្ទាប់ពីថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ដែលប៉ះពាល់ជាសារវន្ត ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ឡើយ។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាភិបាល អេ អិម ខេ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តពីទំព័រមុន)

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទនិងនាការបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក Tanmay Chetan	ប្រធានក្រុមប្រឹក្សាភិបាល
លោក Tip Janvibol	អភិបាល
លោក Kea Borann	អភិបាល
លោកស្រី Heng Seida	អភិបាល (តែងតាំងនៅថ្ងៃទី5 ខែមេសា ឆ្នាំ 2018)
លោក John Con-Sing Yung	អភិបាល (តែងតាំងនៅថ្ងៃទី4 ខែមិថុនា ឆ្នាំ 2018)
លោក Chin-Kang Liu	អភិបាល (តែងតាំងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)
លោក Ru-Hung Wei	អភិបាល (តែងតាំងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)
លោកស្រី Pi-Fen Hsieh	អភិបាល (តែងតាំងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)
លោក Patrick Peter Power	អភិបាល (លាលែងនៅថ្ងៃទី 27 ខែធ្នូ ឆ្នាំ2018)
លោកស្រី Blandine Claudia Marie Pons	អភិបាល (លាលែងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)
លោក Joshua Dunham Morris	អភិបាល (លាលែងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)
លោក Michael Goh Chiang Huat	អភិបាល (លាលែងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018)

សវនករ

ក្រុមហ៊ុនសវនករឯករាជ្យ Ernst & Young (Cambodia) Ltd. ជាសវនករបស់ក្រុមហ៊ុន។

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់មានចំណែកភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទនេះ ពុំមានកិច្ចព្រមព្រៀងណាមួយកើតឡើងដើម្បីឲ្យក្រុមហ៊ុនជាភាគីមួយ ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀង អាចបង្កលទ្ធភាពដល់សមាជិកអភិបាលណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍ តាមមធ្យោបាយផ្សេងៗដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលក្រុមហ៊ុន ឬរបស់សាជីវកម្មដទៃ។

ពុំមានអភិបាលណាម្នាក់ បានទទួល ឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈហេតុផល នៃកិច្ចសន្យាដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬ ជាមួយនឹងក្រុមហ៊ុន ដែលអភិបាលនោះជាសមាជិក ក្រុមប្រឹក្សាភិបាល ឬក៏ជាមួយក្រុមហ៊ុនណាមួយ ដែលអភិបាលនោះ មានផលប្រយោជន៍ហិរញ្ញវត្ថុជាសារវន្ត លើកលែងតែអត្ថប្រយោជន៍ទាំងឡាយណា ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ អំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 និងលទ្ធផលហិរញ្ញវត្ថុ ហើយនិង លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យលើការរៀបចំ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងដែលត្រូវបានតម្រូវឲ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្រប ដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយ សមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។

គ្រឹះស្ថានប្រឹក្សាភិបាល អេ អិម ខេ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តពីទំព័រមុន)

- អនុវត្តតាមបទបញ្ញត្តិ និងសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ឬប្រសិនបើមានគម្លាតនៃការអនុវត្តបទបញ្ញត្តិ និងសេចក្តីណែនាំ ហើយនិងស្តង់ដារដែលដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនោះគួរតែត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឲ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើ មូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុនមិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន និងធានាថាគោលនយោបាយនិងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យដ៏ត្រឹមត្រូវ ត្រូវបានរក្សាទុក ដែលបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពច្បាស់លាស់ និងសមហេតុផលគ្រប់ពេល និងធានាថាបញ្ជីគណនេយ្យបានអនុវត្តតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រង ក៏មានភារៈទទួលខុសត្រូវ ក្នុងការថែរក្សាទ្រព្យសកម្មរបស់ក្រុមហ៊ុន ហើយម្យ៉ាងទៀត ក៏ត្រូវចាត់វិធានការសមស្របដើម្បីទប់ស្កាត់ និងស្វែងរក ការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាល បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយនេះថា បានបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ ហើយនិងគោលការណ៍ណែនាំទាក់ទងផ្សេងៗ ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា។

តំណាងក្រុមប្រឹក្សាភិបាល

លោក Tanmay Chetan

ប្រធានក្រុមប្រឹក្សាភិបាល

ធ្វើនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខ: 61211851/20329783

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ: ភាគទុនិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមាន តារាងតុល្យការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ហើយនិង សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយ បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ហើយនិងគោលការណ៍ណែនាំទាក់ទងផ្សេងៗ ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែក “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនដោយយោងតាមអនុក្រឹត្យទៅលើក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករជំនាញដែលចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំក៏បានបំពេញនូវទំនួលខុសត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះដែរ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានត្រូវបានរាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងៗទៀតដែលទទួលបាននៅកាលបរិច្ឆេទរបាយការណ៍សវនករ រួមមាន របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល ដែលបានបរិយាយ នៅទំព័រទី១ ដល់ទំព័រទី៥។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងៗទៀត។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំក៏មិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងៗនេះ ហើយពិចារណា ថាព័ត៌មានទាំងនេះ មានភាពខុសគ្នាជាសារវន្តឬទេ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងដែលទទួលបានក្នុងការធ្វើសវនកម្ម ឬថាព័ត៌មានផ្សេងៗនេះ មានកំហុសឆ្គងជាសារវន្តឬទេ។ យោងតាមការងារដែលយើងខ្ញុំបានធ្វើ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្ត ចំពោះព័ត៌មានផ្សេងៗនេះ យើងខ្ញុំតម្រូវឲ្យរាយការណ៍ពីភាពពិតជាក់ស្តែង។ យើងខ្ញុំពុំមានហេតុការណ៍អ្វីដែលតម្រូវឲ្យរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ហើយនិងគោលការណ៍ណែនាំទាក់ទងផ្សេងៗ ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជាហើយនិងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធ គណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការណ៍ក្រុមហ៊ុន ឬក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើ ដំណើរការនៃការរាយការណ៍ អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ ការធានាដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា ការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា តែងតែរកឃើញជានិច្ច នូវកំហុសឆ្គងជាសារវន្តដែលមាននោះទេ ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬការភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែល បណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំផ្សេងៗដោយបង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញ កំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាង ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹង ការយុបយិត ការបន្លំ ការលុបចោលដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធ នឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនើប)

- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និង ការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋាន ទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម នៅក្នុងប្រព័ន្ធគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋានថា តើមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈ ទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍សវនករ លើកំណត់សម្គាល់ពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើ កំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ ។ តែទោះជាយ៉ាងនេះក្តី ព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យក្រុមហ៊ុន មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការបង្ហាញទូទៅ មាតិកា និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថារបាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការណ៍ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



ឡាន សុនគេនា
Partner

Ernst & Young (Cambodia) Ltd.
ក្រុមហ៊ុនគណនេយ្យជំនាញ
សវនករប្រតិបត្តិ

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 14 ខែមីនា ឆ្នាំ 2019

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	3	79,801,749	19,861,062	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	276,768,398	68,882,130	169,383,997	41,957,889
សមតុល្យនៅធនាគារផ្សេងៗ	5	13,321,505	3,315,457	41,603,644	10,305,584
ឥណទានផ្តល់ដល់អតិថិជន	6	975,318,202	242,737,233	810,721,760	200,822,829
ទ្រព្យសកម្មផ្សេងៗ	7	21,226,591	5,282,875	17,775,994	4,403,268
ទ្រព្យ និងបរិក្ខារ	8	17,996,668	4,479,011	16,665,624	4,128,220
កម្មវិធីកុំព្យូទ័រ	9	11,749,237	2,924,151	10,097,155	2,501,153
ពន្ធពន្យារជាទ្រព្យសកម្ម	15. 2	7,137,972	1,776,499	5,969,108	1,478,600
ទ្រព្យសកម្មសរុប		1,403,320,322	349,258,418	1,141,661,785	282,799,550
បំណុល និងមូលធនរបស់ភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	10	638,164,858	158,826,495	476,894,860	118,131,003
បំណុលពន្ធលើប្រាក់ចំណេញ	15.1	6,365,457	1,584,235	7,341,834	1,818,636
បំណុលផ្សេងៗ	11	49,195,912	12,243,881	35,837,798	8,877,333
ប្រាក់កម្ចី	12	475,759,359	118,407,008	425,530,473	105,407,598
អនុបំណុល	13	34,646,200	8,622,748	19,401,600	4,805,945
សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក	14	9,863,741	2,454,888	14,095,407	3,491,555
បំណុលសរុប		1,213,995,527	302,139,255	979,101,972	242,532,070
មូលធន					
ដើមទុន	16	120,327,300	29,947,063	79,127,300	19,600,520
បុព្វលាភភាគហ៊ុន		149,505	37,209	149,505	37,034
ទុនបម្រុង	16	20,764,670	5,167,912	18,814,706	4,660,566
ប្រាក់ចំណេញរក្សាទុក		48,083,320	11,966,979	64,468,302	15,969,360
មូលធនសរុប		189,324,795	47,119,163	162,559,813	40,267,480
បំណុល និងមូលធនសរុប		1,403,320,322	349,258,418	1,141,661,785	282,799,550

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	17	178,117,459	44,329,880	191,654,847	47,474,572
ចំណាយការប្រាក់	18	(70,368,035)	(17,513,199)	(59,979,248)	(14,857,381)
ចំណូលពីការប្រាក់សុទ្ធ		107,749,424	26,816,681	131,675,599	32,617,191
ចំណាយកម្រៃសេវាកម្ម និង ជើងសារ	19	(9,392,173)	(2,337,524)	(11,860,093)	(2,937,848)
ចំណូលផ្សេងៗ	20	71,721,598	17,850,074	28,989,385	7,180,923
ចំណូលពីប្រតិបត្តិការ		170,078,849	42,329,231	148,804,891	36,860,266
ប្រាក់ជំនួយ	22	665,667	165,671	491,421	121,729
សំវិធានធនលើការខាតបង់ ឥណទានផ្តល់ដល់អតិថិជន	6	(14,228,206)	(3,541,116)	(13,021,747)	(3,225,600)
ចំណាយប្រតិបត្តិការផ្សេងៗ	21	(122,324,762)	(30,444,192)	(107,777,037)	(26,697,309)
ប្រាក់ចំណេញមុនពន្ធដារ		34,191,548	8,509,594	28,497,528	7,059,086
ពន្ធលើប្រាក់ចំណេញ	15.1	(7,426,566)	(1,848,324)	(7,190,784)	(1,781,220)
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ		26,764,982	6,661,270	21,306,744	5,277,866

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	ដើមទុន	បុព្វលាភភាគហ៊ុន	ទុនបម្រុង	ប្រាក់ចំណេញ	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់សម្គាល់ 16)		(កំណត់សម្គាល់ 16)			(កំណត់សម្គាល់ 2.3.1)
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	79,127,300	149,505	18,814,706	64,468,302	162,559,813	40,457,893
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	26,764,982	26,764,982	6,661,270
ការបង្វែងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន	41,200,000	-	-	(41,200,000)	-	-
ប្រាក់វិភាជន៍រក្សាទុក	-	-	1,949,964	(1,949,964)	-	-
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	120,327,300	149,505	20,764,670	48,083,320	189,324,795	47,119,163
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	29,947,063	37,209	5,167,912	11,966,979	47,119,163	
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	35,127,300	149,505	16,414,114	89,562,150	141,253,069	34,989,614
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	21,306,744	21,306,744	5,277,866
ការបង្វែងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន	44,000,000	-	-	(44,000,000)	-	-
ប្រាក់វិភាជន៍រក្សាទុក	-	-	2,400,592	(2,400,592)	-	-
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	79,127,300	149,505	18,814,706	64,468,302	162,559,813	40,267,480
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	19,600,520	37,034	4,660,566	15,969,360	40,267,480	

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
សកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនពន្ធដារ		34,191,548	8,509,594	28,497,528	7,059,086
ការកែសម្រួល៖					
លៃសំ	21	6,045,420	1,504,584	5,771,658	1,429,690
សំវិធានធនសម្រាប់ការខាតបង់លើឥណទាន					
ផ្តល់ដល់អតិថិជន		14,228,206	3,541,116	13,021,747	3,225,600
សំវិធានធនសម្រាប់សមតុល្យនៅធនាគារ					
ផ្សេងៗ		132,501	32,977	-	-
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ		(57,420)	(14,291)	(126,183)	(31,257)
បម្រែបម្រួលនៃទ្រព្យសកម្ម និងបំណុល					
ប្រតិបត្តិការ៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(14,694,230)	(3,657,101)	(10,410,443)	(2,578,757)
ឥណទានផ្តល់ដល់អតិថិជន		(178,824,648)	(44,505,886)	(225,596,763)	(55,882,280)
ទ្រព្យសកម្មផ្សេងៗ		(3,450,597)	(858,785)	(1,417,876)	(351,220)
ប្រាក់បញ្ញើសន្សំពីអតិថិជន		161,269,998	40,136,884	122,489,475	30,341,708
សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក		(4,231,666)	(1,053,177)	2,458,041	608,878
បំណុលផ្សេងៗ		13,358,114	3,324,568	6,905,354	1,710,515
		27,967,226	6,960,483	(58,407,462)	(14,468,037)
ពន្ធលើប្រាក់ចំណេញដែលបានបង់	15.1	(9,571,807)	(2,382,232)	(7,955,386)	(1,970,619)
សាច់ប្រាក់សុទ្ធ ប្រើក្នុងសកម្មភាពប្រតិបត្តិការ		18,395,419	4,578,251	(66,362,848)	(16,438,656)
សកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	8	(6,742,422)	(1,678,054)	(4,021,746)	(996,221)
ការទិញកម្មវិធីកុំព្យូទ័រ	9	(2,286,124)	(568,971)	(1,609,362)	(398,653)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ		57,420	14,291	657,049	162,757
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(8,971,126)	(2,232,734)	(4,974,059)	(1,232,117)
សកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		239,278,021	59,551,523	226,553,198	56,119,197
សាច់ប្រាក់ទទួលបានពីអនុបំណុល		20,090,000	5,000,000	(4,850,400)	(1,201,486)
ការទូទាត់សងប្រាក់កម្ចី		(189,049,135)	(47,050,556)	(94,864,673)	(23,498,804)
ការទូទាត់សងអនុបំណុល		(4,845,400)	(1,205,923)	-	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		65,473,486	16,295,044	126,838,125	31,418,907
កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		74,897,779	18,640,561	55,501,218	13,748,134
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នាដើមការិយបរិច្ឆេទ		238,786,976	59,149,610	183,285,758	45,401,476
ភាពខុសគ្នានៃអត្រាប្តូរប្រាក់		-	279,704	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនា		313,684,755	78,069,875	238,786,976	59,149,610
ចុងការិយបរិច្ឆេទ					

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមាន៖

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
សាច់ប្រាក់ក្នុងដៃ	3	79,801,749	19,861,062	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	220,429,000	54,860,379	127,738,829	31,642,019
សមតុល្យនៅធនាគារផ្សេងៗ	5	13,454,006	3,348,434	41,603,644	10,305,584
		313,684,755	78,069,875	238,786,976	59,149,610

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

1. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើត និងប្រតិបត្តិការ

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“ធីកីធី”) ដែលជាកម្មវិធីរបស់ Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្កើនទាំងអស់របស់ ធីកីធី ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែល ទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលនូវអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរ ពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំងនៅ អគារលេខ ២៨៥ មហាវិថីយុទ្ធពល ខេមរៈភូមិន្ទ (ផ្លូវ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មជាមួយការិយាល័យចំនួន ១៥០ ទីតាំង (២០១៧៖ ១៥០ ការិយាល័យ)។

ក្រុមហ៊ុនមានគោលការណ៍ណែនាំសំខាន់ៗដូចជា៖

- ផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត។
- ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
- ប្តេជ្ញាធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និងស្តង់ដារ ដើម្បីធានាឲ្យបាន នូវការបម្រើសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន។
- ជាគ្រឹះស្ថានរៀនសូត្រដែលការផ្លាស់ប្តូរ និងការចែករំលែក នូវព័ត៌មានដ៏សមស្របនឹងរួមចំណែកដល់ការអភិវឌ្ឍន៍បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ ។

និយោជិត

និយោជិតទាំងអស់របស់ក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួន ២,៨១១ នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧: ២,៤៩៤ នាក់)។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឲ្យប្រកាសផ្សាយដោយក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

គ្រឹះស្ថានប្រឹក្សាហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ

2.1 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំដែលយោងទៅតាមមូលដ្ឋានតម្លៃដើមប្រវត្តិសាស្ត្រ។ ក្រុមហ៊ុនកត់ត្រាបញ្ជីគណនេយ្យហើយរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាទឹកប្រាក់រៀល ស្របតាម ប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០៧-១៦៤ ប្រ.ក ចុះ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ចំពោះ ការប្រើប្រាស់ភាសា រូបិយប័ណ្ណ និងអត្រាប្តូរប្រាក់សម្រាប់បញ្ជីគណនេយ្យ និងរបាយការណ៍។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងសេចក្តីណែនាំទាក់ទងដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

ប្រតិបត្តិការទាំងឡាយណាដែលកើតឡើងក្រៅពីរូបិយប័ណ្ណខ្មែររៀល ត្រូវបានប្តូរទៅជាដុល្លារដោយប្រើអត្រាប្តូរប្រាក់នាថ្ងៃប្រតិបត្តិការនោះ។ សមតុល្យទ្រព្យសកម្ម និងបំណុលក្រោមរូបិយប័ណ្ណផ្សេង ក្រៅពីរូបិយប័ណ្ណរៀល នាការិយបរិច្ឆេទនៃតារាងតុល្យការ ត្រូវបានប្តូរទៅជាដុល្លារដោយប្រើអត្រាប្តូរប្រាក់ដែលកើតមាននាការិយបរិច្ឆេទនោះ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ ដែលកើតចេញពីការប្តូរនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

2.1.1 ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន គឺចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

2.1.2 ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ រួមជាមួយការប្រើប្រាស់របាយការណ៍នេះ មិនត្រូវបានរៀបចំឡើងសម្រាប់អ្នកទាំងឡាយណា ដែលមិនបានដឹងពីគោលការណ៍នីតិវិធី និងការអនុវត្តន៍គណនេយ្យនៃព្រះរាជាណាចក្រកម្ពុជានោះទេ ហើយលើសពីនេះគឺមិនមានគោលបំណង ក្នុងការបង្ហាញស្ថានភាពហិរញ្ញវត្ថុ របាយការណ៍លទ្ធផល និងលំហូរសាច់ប្រាក់ ដោយអនុលោមតាមគោលនយោបាយ និងការអនុវត្តន៍គណនេយ្យ ដែលទទួលស្គាល់ជាទូទៅក្នុងប្រទេសដទៃផ្សេងពីប្រទេសកម្ពុជានោះទេ។

គោលការណ៍គណនេយ្យដែលបានចែងខាងក្រោមត្រូវបានអនុវត្តតាមដោយក្រុមហ៊ុន។

2.1.3 ស្តង់ដារមិនទាន់អនុវត្ត

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាគណនេយ្យជាតិនៃកម្ពុជា បានប្រកាសថា ការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) ត្រូវបានពន្យាររហូតដល់បំណាច់ ឆ្នាំ២០១៨។ ក្នុងអំឡុងរយៈពេលអន្តរកាល គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគាររួមទាំងក្រុមហ៊ុនធានារ៉ាប់រងគួររៀបចំរបាយការណ៍វឌ្ឍនភាព អំពីការអនុវត្តនៃ CIFRSs និងរបាយការណ៍ប្រចាំឆ្នាំដាក់ជូនក្រុមប្រឹក្សាគណនេយ្យជាតិ និងនិយតករផ្សេងៗ។ ការអនុវត្ត CIFRSs ត្រូវបានរំពឹងថានឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

គ្រឹះស្ថានបរិស្ថានអន្តរជាតិ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិស្ថាន (តំណែងជំរឿន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តំណែងជំរឿន)

2.2 ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ក្នុងការអនុវត្តគោលនយោបាយគណនេយ្យ គណៈគ្រប់គ្រងបានប្រើប្រាស់ការវិនិច្ឆ័យ និងធ្វើការប៉ាន់ស្មានក្នុងការកំណត់ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍បរិស្ថានមានដូចខាងក្រោម៖

2.2.1 រូបិយប័ណ្ណគោល

ស្តង់ដារគណនេយ្យកម្ពុជាលេខ 21 តម្រូវឲ្យគណៈគ្រប់គ្រងប្រើការវិនិច្ឆ័យរបស់ខ្លួនដើម្បីកំណត់រូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ដែលបង្ហាញយ៉ាងស្មោះត្រង់ ដោយបង្ហាញពីផលប៉ះពាល់បរិស្ថានសេដ្ឋកិច្ចនៃប្រតិបត្តិការព្រឹត្តិការណ៍ និងលក្ខខណ្ឌដែលពាក់ព័ន្ធនឹងក្រុមហ៊ុននេះ។ ក្នុងការវិនិច្ឆ័យនេះ ក្រុមហ៊ុនពិចារណាដូចខាងក្រោម៖

- (i) រូបិយប័ណ្ណដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃ សម្រាប់ឧបករណ៍បរិស្ថាន និងសេវាកម្ម (ជាញឹកញាប់វាជារូបិយប័ណ្ណដែលតម្លៃសម្រាប់ឧបករណ៍បរិស្ថាន និងសេវាកម្មរបស់វាត្រូវបានកំណត់ និងទូទាត់)
- (ii) រូបិយប័ណ្ណដែលមូលនិធិសកម្មភាពបរិស្ថានត្រូវបានបង្កើត និង
- (iii) រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពប្រតិបត្តិការជាធម្មតាត្រូវបានរក្សាទុក។

2.2.2 អាយុកាលប៉ាន់ស្មាននៃទ្រព្យ និងបរិក្ខារ

អាយុកាលនៃធាតុនីមួយៗនៃទ្រព្យ និងបរិក្ខារ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើរយៈពេលដែលទ្រព្យនោះត្រូវបានគេរំពឹងថានឹងអាចប្រើប្រាស់បាន។ ការប៉ាន់ស្មានបែបនោះផ្អែកលើការវាយតម្លៃលើអាជីវកម្មដែលប្រហាក់ប្រហែលការវាយតម្លៃតាមបែបបច្ចេកទេសផ្ទៃក្នុង និងបទពិសោធន៍ជាមួយនឹងទ្រព្យប្រហាក់ប្រហែល។ អាយុកាលដែលគេ រំពឹងទុកនៃទ្រព្យសកម្មនីមួយៗ ត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ និងធ្វើការកែតម្រូវ បើសិនជាការរំពឹងទុកថាមានការផ្លាស់ប្តូរពីការប៉ាន់ស្មានមុនៗ ដោយសារមូលហេតុមួយចំនួនដូចជា ភាពស៊ីក្រិចរីលជាប្រព័ន្ធ ភាពហួសសម័យ និងកត្តាផ្លូវច្បាប់ ឬ ក៏កំហុតផ្សេងទៀត ទៅលើការប្រើប្រាស់ទ្រព្យសកម្ម។ ទោះបីយ៉ាងណាក៏ដោយ លទ្ធផលបានពីប្រតិបត្តិការនាពេលអនាគត អាចនឹងរងការប៉ះពាល់ខ្លាំងដោយការផ្លាស់ប្តូរនូវកត្តាដែលបានលើកឡើងដូចខាងលើ។ ការថយចុះនូវអាយុកាលរំពឹងទុករបស់ទ្រព្យ និងបរិក្ខារណាមួយនឹងបង្កឲ្យចំណាយប្រតិបត្តិការ មានការកើនឡើង និងធ្វើឲ្យតម្លៃបច្ចុប្បន្នរបស់ទ្រព្យ និងបរិក្ខារនោះមានការធ្លាក់ចុះ។ ពុំមានការប្រែប្រួលណាមួយ នៅក្នុងឆ្នាំនៃអាយុកាលរបស់ទ្រព្យ និងបរិក្ខារ ក្នុងអំឡុងពេលប្រចាំឆ្នាំ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.2 ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.2.3 ភតិសន្យាប្រតិបត្តិការ

ក្រុមហ៊ុនមានភតិសន្យាជួលអចលនទ្រព្យ ក្នុងនាមជាអ្នកជួលសម្រាប់អគារការិយាល័យរបស់ខ្លួន។ ក្រុមហ៊ុនបានកំណត់ថាមានអគារជាអ្នករ៉ាប់រងលើរាល់ហានិភ័យធំៗ និងផលប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនេះ ដោយផ្អែកទៅតាមសូចនាករនៃការចាត់ថ្នាក់លើភតិសន្យាប្រតិបត្តិការ។ នៅក្នុងការកំណត់ថាមាន ឬពុំមានសូចនាករនៃការការចាត់ថ្នាក់លើភតិសន្យាប្រតិបត្តិការ ក្រុមហ៊ុនត្រូវពិចារណាលើកត្តាដូចជា៖ ការរក្សាទុកប្លង់កម្មសិទ្ធិរបស់អចលនទ្រព្យដែលបានជួល និងពិចារណាលើ អំឡុងពេលនៃភតិសន្យាជួលទាក់ទងជាមួយនឹងការប៉ាន់ស្មានលើអាយុកាលប្រើប្រាស់សេដ្ឋកិច្ចរបស់អចលនទ្រព្យ និងចំណាយថ្លៃរត់ការនៃអ្នកកាន់កាប់លើទ្រព្យជួល និងថ្លៃផ្សេងៗ។

2.2.4 ការខាតបង់ដោយការស្រុតចុះតម្លៃលើការផ្តល់ឥណទានផ្តល់ដល់អតិថិជន ហ្វាស៊ីលីទីទាំងក្នុងនិងក្រៅតារាងតុល្យការផ្សេងៗ

នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គុណភាពនៃឥណទានផ្តល់ដល់អតិថិជន ត្រូវបានត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីកំណត់ចំណាត់ថ្នាក់ និងកម្រិតនៃសំវិធានធនលើការខាតបង់ដោយការថយចុះតម្លៃ។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ៧-០១៧-៣៤៤ ស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមកែរមិន ដែលជំនួសប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២-១៨៦ ស្តីពីការផ្តល់ចំណាត់ថ្នាក់ទ្រព្យ និងសំវិធានធនដែល ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់ 2.3.7.1។

2.2.5 ការខាតបង់ដោយការស្រុតចុះតម្លៃលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់ដោយការស្រុតចុះតម្លៃកើតមានឡើង នៅពេលដែលតម្លៃយោងរបស់ទ្រព្យ ឬបណ្តុំទ្រព្យមានតម្លៃខ្ពស់ជាងបរិមាណដែលនឹងអាចទទួលបានមកវិញជាក់ស្តែង ដែលបរិមាណនេះបានមកពីតម្លៃដែលខ្ពស់ជាងគេរវាង តម្លៃទីផ្សារ ដកចេញចំណាយផ្សេងៗ ដើម្បីលក់ទ្រព្យ និងតម្លៃទទួលបានពីការប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចំណាយផ្សេងៗដើម្បីលក់ទ្រព្យគឺអាស្រ័យលើព័ត៌មានជាក់ស្តែងដែលកើតឡើងពីប្រតិបត្តិការលក់តាមភាពធម្មតា ចំពោះទ្រព្យដែលមានភាពស្រដៀងគ្នា ឬជាតម្លៃទីផ្សារ ដកចេញនូវចំណាយកើតឡើងផ្សេងៗ ដើម្បីលក់ទ្រព្យនោះ។ រីឯការគណនាលើតម្លៃកំពុងតែប្រើប្រាស់ គឺផ្អែកតាមគំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់នោះគឺបានមកពីផែនការនាពេលអនាគត ហើយមិនរាប់បញ្ចូលសកម្មភាពកំណែទម្រង់ផ្សេងៗ ដែលក្រុមហ៊ុនមិនទាន់ជាប់កាតព្វកិច្ច ឬធ្វើការវិនិយោគនាពេលអនាគត ដែលនឹងធ្វើឲ្យមានភាពប្រសើរឡើងនូវលទ្ធផលដែលកើតចេញពីទ្រព្យទាំងនោះ។ បរិមាណដែលនឹងអាចទទួលបានមកវិញជាក់ស្តែង គឺរងឥទ្ធិពលដោយអត្រាអប្បបរមាដែលបានប្រើប្រាស់ សម្រាប់គំរូលំហូរសាច់ប្រាក់អប្បបរមា ក៏ដូចជាលំហូរសាច់ប្រាក់ចូលរំពឹងទុកនាពេលអនាគត និងអត្រាកំណើនដែលប្រើប្រាស់សម្រាប់គោលបំណងនៃការព្យាករណ៍។

គ្រឹះស្ថានបរិស្ថានអន្តរជាតិ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.2 ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.2.6 ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធ និងរាល់ភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ត្រឹមវិសាលភាព ដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតទំនងជាមាន ដែលការខាតបង់អាចយកមកប្រើប្រាស់បាន។ ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង គឺទាមទារឲ្យ កំណត់បរិមាណនៃពន្ធពន្យារជាទ្រព្យសកម្ម ដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកទៅលើពេលវេលា និងកម្រិតនៃចំណូលជាប់ពន្ធនាពេលអនាគត ជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

ចំណូលជាប់ពន្ធនាពេលអនាគតរបស់ក្រុមហ៊ុនដែលបានព្យាករណ៍ បង្ហាញឲ្យឃើញថាភាពខុសគ្នាបណ្តោះអាសន្ន អាចនឹងត្រូវបានទទួលស្គាល់នាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្មដែលបានទទួលស្គាល់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួន 7.14 ពាន់លានរៀល ឬ 1.78 លានដុល្លារអាមេរិក (2017: 5.97 ពាន់លានរៀល ឬ 1.48 លានដុល្លារអាមេរិក) ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ 15.2។

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

2.3.1 ការប្រែសម្រួលលើរូបិយប័ណ្ណ

រូបិយប័ណ្ណគោល និងរូបិយប័ណ្ណបង្ហាញរបស់ក្រុមហ៊ុនគឺ ខ្មែររៀល។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានប្តូរជាដុល្លារ ផ្អែកតាមអត្រាប្តូរប្រាក់ 4,018រៀល ក្នុង 1ដុល្លារអាមេរិក នាការិយបរិច្ឆេទរបាយការណ៍ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧: 4,037រៀល និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧: 4,037រៀល) ដែលប្រកាសដោយធនាគារជាតិនៃកម្ពុជា។ ការប្តូរនេះមិនមែនជាការបកស្រាយថា បរិមាណជាប្រាក់ដុល្លារអាមេរិកទាំងអស់នេះ ត្រូវបានប្រែសម្រួលជាប្រាក់ដុល្លារអាមេរិកលើអត្រាប្តូរប្រាក់ដទៃទេ។ រាល់តម្លៃទាំងអស់ដែលស្ថិតក្នុងប្រាក់រៀល និងដុល្លារអាមេរិកត្រូវបានបង្កត់ជា ("សមមូលពាន់រៀល") និងដុល្លារអាមេរិករៀងគ្នា លើកលែងតែមានការគូសបញ្ជាក់លើការបង្ហាញផ្សេងពីនេះ។

2.3.2 ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កងគ្នាហើយចំនួនទឹកប្រាក់សុទ្ធ ត្រូវបានបង្ហាញក្នុងតារាងតុល្យការតែក្នុងករណីដែលមានសិទ្ធិស្របច្បាប់ដើម្បីកាត់កងទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ហើយមានបំណងទូទាត់តាមមូលដ្ឋានសុទ្ធ ឬលក់ទ្រព្យសកម្ម និងទូទាត់បំណុលនៅពេលទន្ទឹមគ្នានោះ។ ជាទូទៅនេះមិនមែនជាករណីរបស់កិច្ចព្រមព្រៀងក្នុងការកាត់កងឡើយ ហើយទ្រព្យសកម្ម និងបំណុលពាក់ព័ន្ធ ត្រូវបានបង្ហាញជាទឹកប្រាក់ដុលក្នុងតារាងតុល្យការ។

2.3.3 ភតិសន្យាប្រតិបត្តិការ

ការចំណាយទៅលើ ភតិសន្យាប្រតិបត្តិការ ត្រូវបានគិតបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលតាមអត្រាថេរ ស្របតាមថេរវេលានៃការជួល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.4 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់សុទ្ធ សមតុល្យនៅធនាគារប្រាក់បញ្ញើសន្សំ និងការវិនិយោគរយៈពេលខ្លី ដែលងាយប្តូរ ជាសាច់ប្រាក់បានឆាប់រហ័ស និងជាក់លាក់ក្នុងរយៈពេល ៣ខែ ឬតិចជាងរយៈពេលដាក់ប្រាក់បញ្ញើ និងដែលងាយប្តូរជាសាច់ប្រាក់ ហើយវាមិនមានហានិភ័យធ្ងន់ធ្ងរនៅពេលតម្លៃរបស់វាប្រែប្រួល។

2.3.5 សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យប្រាក់តម្កល់ធនាគារលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានតម្កល់ទុកនៅធនាគារ ជាតិនៃកម្ពុជា ដោយអនុលោមតាមច្បាប់កម្ពុជាចំពោះស្ថាប័នធនាគារ និងហិរញ្ញវត្ថុ និងត្រូវបាន កំណត់ជាភាគរយនៃមូលធនអប្បបរមា និងចំនួនប្រាក់បញ្ញើសន្សំពីអតិថិជនរៀងគ្នា។ គណនីមួយ នេះ រួមបញ្ចូលទាំងគណនីចរន្តដែលត្រូវបានកំណត់តាមថ្លៃដើម។

2.3.6 សមតុល្យនៅធនាគារដទៃទៀត

សមតុល្យនៅធនាគារដទៃទៀត ត្រូវបានរក្សាទុកតាមតម្លៃដើម។

2.3.7 ឥណទានផ្តល់ដល់អតិថិជន

រាល់ឥណទានផ្តល់ដល់អតិថិជន ត្រូវបានបង្ហាញក្នុងតារាងតុល្យការជាទឹកប្រាក់ដើម ដោយដក ចេញនូវឥណទានដែលត្រូវបានលុបចេញពីបញ្ជី និងសំវិធានធនចំពោះឥណទានបាត់បង់។

ឥណទានត្រូវបានលុបចេញពីបញ្ជីនៅពេលដែលក្រុមហ៊ុនរំពឹងថា ឥណទានមិនអាចប្រមូល មកវិញបាន។ ការប្រមូលបានមកវិញនៃឥណទានដែលត្រូវបានលុបចេញពីបញ្ជី ឬបានធ្វើ សំវិធានធន នៅក្នុងការិយបរិច្ឆេទមុនៗនឹងបន្ថយទឹកប្រាក់ នៃសំវិធានធនសម្រាប់ឥណទាន បាត់បង់នៅក្នុងរបាយការណ៍លទ្ធផល។

រាល់ឥណទានដែលបានចាត់ថ្នាក់ជា ឥណទានក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់ គឺជាឥណទាន មិនដំណើរការ។

2.3.7.1 ការចាត់ថ្នាក់ឥណទាន និងសំវិធានធនលើឥណទានបាត់បង់

សំវិធានធនសម្រាប់ឥណទានបាត់បង់ ត្រូវបានបង្កើតឡើងដោយផ្អែកទៅលើហានិភ័យជាក់លាក់ ដែលអាចកើតឡើង ចំពោះឥណទានជាក់លាក់ណាមួយដែលត្រូវបានត្រួតពិនិត្យ និងត្រូវបាន កំណត់ថាជា ឥណទានឃ្លាំមើល ក្រោមស្តង់ដារ សង្ស័យ និងបាត់បង់។ សំវិធានធនទូទៅ ត្រូវបាន កំណត់ដោយផ្អែកលើឥណទានថ្នាក់ធម្មតា។

សំវិធានធន គឺផ្អែកលើភាគរយនៃសមតុល្យនៅសល់របស់ឥណទាន និងបុរេប្រទានសរុប។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
 នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.7.1 ការចាត់ថ្នាក់ឥណទាន និងសំវិធានធនលើឥណទានបាត់បង់ (តពីទំព័រមុន)

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ៧-០១៧-៣៤៤ ស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែមិន ដែលជំនួសប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២-១៨៦ ស្តីពីការផ្តល់ចំណាត់ថ្នាក់ទ្រព្យ និងសំវិធានធន ដែលមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទនៃប្រកាសថ្មីនេះ។ ប្រកាសថ្មីនេះតម្រូវឲ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ គណនាបទប្បញ្ញត្តិសំវិធានធន តាមការចាត់ថ្នាក់ឥណទានរបស់ខ្លួនជា ៥ថ្នាក់ ផ្អែកលើចំនួនថ្ងៃដែលហួសកាលកំណត់សង និង ឬការទូទាត់ការប្រាក់។ ធនាគារជាតិនៃកម្ពុជា បានចេញសាច់រលេខ ធ៧-០១៨-០០១ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងគោលបំណងបញ្ជាក់លើកម្រិតអប្បបរមាចាំបាច់ នៃការធ្វើសំវិធានធនទូទៅត្រូវបានធ្វើឡើងដោយផ្អែកលើការធ្វើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់	អត្រាសំវិធានធន
<i>ឥណទាន (កាលកំណត់រហូតដល់មួយឆ្នាំ)</i>		
<i>សំវិធានធនទូទៅ</i>		
• ឥណទានធម្មតា	ពី០ ដល់ ១៤ ថ្ងៃ	1%
<i>សំវិធានធនជាក់លាក់</i>		
• ឥណទានឃ្លាំមើល	ពី១៥ ដល់ ៣០ ថ្ងៃ	3%
• ឥណទានក្រោមស្តង់ដារ	ពី៣១ ដល់ ៦០ ថ្ងៃ	20%
• ឥណទានជាប់សង្ស័យ	ពី៦១ ដល់ ៩០ ថ្ងៃ	50%
• ឥណទានបាត់បង់	៩១ ថ្ងៃ ឬ ច្រើនជាង	100%

គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.7 ឥណទានផ្តល់ដល់អតិថិជន (តពីទំព័រមុន)

2.3.7.1 ការចាត់ថ្នាក់ឥណទាន និងសំវិធានធនលើឥណទានបាត់បង់ (តពីទំព័រមុន)

ឥណទាន (កាលកំណត់លើសពី 1ឆ្នាំ)

សំវិធានធនទូទៅ

- ឥណទានធម្មតា ពី០ ដល់ 29 ថ្ងៃ 1%

សំវិធានធនជាក់លាក់

- ឥណទានឃ្លាំមើល ពី30 ដល់ 89 ថ្ងៃ 3%
- ឥណទានក្រោមស្តង់ដារ ពី90 ដល់ 179 ថ្ងៃ 20%
- ឥណទានជាប់សង្ស័យ ពី180 ដល់ 359 ថ្ងៃ 50%
- ឥណទានបាត់បង់ 360 ថ្ងៃ ឬ ច្រើនជាង 100%

បទប្បញ្ញត្តិសំវិធានធន ត្រូវបានអនុវត្តសម្រាប់ហួសស៊ីលីនីជីទាំងក្នុង និងក្រៅតារាងតុល្យការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់។

លើសពីនេះទៀតប្រកាស តម្រូវឲ្យមានការប្រៀបធៀបបទប្បញ្ញត្តិសំវិធានធន ជាមួយសំវិធានធនលើអ៊ុយកែរមិនដែលកំណត់ដោយផ្អែកលើ CIFRSs នាពេលបានអនុវត្ត។ ក្នុងកំឡុងពេលអន្តរកាលមុនពេលអនុវត្ត CIFRSs ក្រុមហ៊ុនត្រូវ អនុវត្តតាមចំណាត់ឥណទាន និងការផ្តល់បទប្បញ្ញត្តិសំវិធានធនដែលមានចែងក្នុងប្រកាស។

ក្រុមហ៊ុនអនុវត្តការវាយតម្លៃជាបុគ្គល សម្រាប់ឥណទានមានទំហំធំជាងកម្រិត ដែលបានកំណត់ចំនួន 10,000 ដុល្លារអាមេរិក ឬសមមូលទៅនឹងរូបិយប័ណ្ណផ្សេងៗ ដោយផ្អែកលើការត្រួតពិនិត្យលើហួសស៊ីលីនីជីនោះ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ឬជាញឹកញាប់នៅពេលដែលការត្រួតពិនិត្យគន្លឹះត្រូវបានធ្វើឡើង។ ឥណទានផ្សេងៗទៀត ត្រូវបានវាយតម្លៃជាមធ្យម ដោយអនុវត្តតាមយ៉ាងហោចណាស់ ចំនួនថ្ងៃដែលហួសកាលកំណត់សងអតិបរមាដែលតម្រូវ។ នៅពេលដែលព័ត៌មានដែលទទួលបានមានផលប៉ះពាល់ដល់ ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ឬលទ្ធភាពសងឥណទាន នោះព័ត៌មានត្រូវបានយកមកប្រើសម្រាប់ការធ្វើចំណាត់ថ្នាក់ ដែលវាលទ្ធផលបណ្តាលឲ្យឥណទាននោះត្រូវបានចាត់ថ្នាក់ធ្ងន់ធ្ងរជាងមុន។ ការធ្វើចំណាត់ថ្នាក់ឥណទានត្រូវបានធ្វើឡើងជារៀងរាល់ខែ។

សំវិធានធន ត្រូវបានគណនាជាភាគរយនៃសមតុល្យឥណទាននៅពេលដែលឥណទាន នោះត្រូវបានគេចាត់ថ្នាក់ ដោយមិនរាប់បញ្ចូលនូវការប្រាក់បង្គរ និងត្រូវបានកត់ត្រាជាចំណាយ។ ការប្រាក់ដែលបង្កើតឡើងពីឥណទានមិនដំណើរការត្រូវបានកត់ត្រាជា ការប្រាក់បណ្តោះអាសន្ននៅក្នុង តារាងតុល្យការ។

ភាពគ្រប់គ្រាន់នៃសំវិធានធនសម្រាប់ឥណទានអាក្រក់ និងឥណទានសង្ស័យ ត្រូវបានវាយតម្លៃប្រចាំខែដោយគណៈគ្រប់គ្រង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.7 ឥណទានដល់អតិថិជន (តពីទំព័រមុន)

2.3.7.1 ការចាត់ថ្នាក់ឥណទាន និងសវិធានធនលើឥណទានបាត់បង់ (តពីទំព័រមុន)

កត្តាសម្រាប់វាយតម្លៃភាពគ្រប់គ្រាន់នៃសវិធានធន គឺផ្អែកលើទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមក ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានរៀបរៀងលក្ខខណ្ឌ ដែលបានចែងក្នុងកិច្ចសន្យា។

ឥណទាន ត្រូវបានលុបចេញពីបញ្ជីដោយស្វ័យប្រវត្តិ នៅពេលអតិថិជនទទួលបានអនិច្ចកម្ម និងក្នុងករណីផ្សេងទៀតចំពោះឥណទានមិនត្រូវបានទូទាត់សង ដោយផ្អែកទៅលើការវាយតម្លៃរបស់គណៈគ្រប់គ្រង និងយោងលើការអនុវត្តពីក្រុមប្រឹក្សាភិបាល។ ឥណទានដែលបានលុបចេញពីបញ្ជីត្រូវដកចេញពីឥណទានជាក់ស្តែង និងពីសវិធានធនសម្រាប់បំណុលអាក្រក់។ ទឹកប្រាក់ទទួលបានមកវិញពីឥណទានដែលបានលុបចេញពីបញ្ជីពីពេលមុន និងការជម្រះនៃការព្យាករណ៍ត្រូវបានបង្ហាញដាច់ដោយឡែករួមគ្នា ជាមួយបម្រែបម្រួលសុទ្ធលើសវិធានធនសម្រាប់បំណុលអាក្រក់ និងបុរេប្រទានក្នុងរបាយការណ៍លទ្ធផល។

2.3.8 ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានបង្ហាញជាតម្លៃដើម ដោយដកចេញនូវការរំលស់បង្គរ និងការខាតបង់ (បើមាន)។ តម្លៃដើមនៃទ្រព្យ និងបរិក្ខារ រួមមានថ្លៃទិញ និងតម្លៃដើមជាប់ពាក់ព័ន្ធដោយផ្ទាល់ទាំងឡាយ ដែលនាំយកទ្រព្យសកម្មទាំងអស់នោះមកកាន់លក្ខខណ្ឌ និងទីតាំងសម្រាប់ការប្រើប្រាស់របស់វា។ នៅពេលណាដែលធាតុនៃទ្រព្យ និងបរិក្ខារមានសមាសភាពចំបងៗជាច្រើនដែលមានអាយុកាលប៉ាន់ស្មានខុសៗគ្នាសមាសភាពទាំងអស់នោះ ត្រូវបានគេចាត់ថ្នាក់ជាប្រភេទផ្សេងៗគ្នាសម្រាប់ទ្រព្យ និងបរិក្ខារ។

ចំណាយបន្តបន្ទាប់ទាក់ទងនឹងធាតុមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់ រួចរាល់ហើយនោះ ត្រូវបានគេបូកបន្ថែមទៅលើតម្លៃយោងនៃទ្រព្យសកម្មនោះ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍រំពឹងទុកនាពេលអនាគត (ដោយលើសពីបទដ្ឋានដែលវាយតម្លៃជាធម្មតានៃការអនុវត្តលើទ្រព្យសកម្មដែលមានស្រាប់) នឹងមានលំហូរចូលមកក្រុមហ៊ុន។ រាល់ការចំណាយបន្តបន្ទាប់ត្រូវបានគេទទួលស្គាល់ជាចំណាយនៅក្នុងឆ្នាំដែលវាបានកើតឡើង។

ការចំណេញ ឬ ការខាតបង់ ដែលកើតចេញពីការបញ្ឈប់ ឬការលក់នូវធាតុណាមួយនៃទ្រព្យ និងបរិក្ខារគឺត្រូវបានកំណត់ដោយភាពខុសគ្នារវាងប្រាក់លក់សុទ្ធដែលរំពឹងទុក និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារ ហើយនឹងត្រូវបានគេទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលនាថ្ងៃដែលទ្រព្យសកម្មនោះត្រូវបានឈប់ប្រើ ឬលក់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.8 ទ្រព្យ និងបរិក្ខារ (តពីទំព័រមុន)

រំលស់ ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ទៅតាមអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្ម ដូចខាងក្រោម៖

កុំព្យូទ័រ និងសម្ភារៈការិយាល័យ	3 ទៅ 4 ឆ្នាំ
យានយន្ត	8 ឆ្នាំ
ម៉ូតូ	5 ឆ្នាំ
ការកែលម្អអគារ	4 ឆ្នាំ

សំណង់កំពុងសាងសង់ មិនត្រូវបានកាត់រំលស់ទេ រហូតទាល់តែដល់ពេលដែលទ្រព្យសកម្មជាប់ពាក់ព័ន្ធនោះ បានសាងសង់រួចរាល់ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការ ។

ទ្រព្យសកម្មដែលបានរំលស់ទាំងស្រុង ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតទាល់តែវា លែងត្រូវបានប្រើប្រាស់ ឬក៏គ្មានការកាត់រំលស់ណាត្រូវបានធ្វើឡើងសម្រាប់ទ្រព្យសកម្មទាំងអស់ នោះ។ ប្រសិនបើមានសូចនាករណាមួយដែលមានការផ្លាស់ប្តូរគួរអោយកត់សម្គាល់ នៅលើអត្រា អាយុកាលប្រើប្រាស់ ឬ ក៏ថ្លៃកាកសំណល់នៃទ្រព្យសកម្មនោះ ការធ្វើរំលស់លើទ្រព្យសកម្មនឹងត្រូវ បានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងទៅលើការរំពឹងទុកថ្មី។

2.3.9 កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រ ត្រូវបានបង្ហាញជាតម្លៃដើមដោយដកចេញនូវរំលស់បង្គរ និងឱនភាពបង្គរលើការ ខាតបង់(បើមាន)។ វាត្រូវបានកាត់រំលស់តាមវិធីសាស្ត្ររំលស់ថេរតាមអត្រា 20% ក្នុងមួយឆ្នាំ។ ប្រសិនបើមានកត្តាណាមួយ ដែលមានការផ្លាស់ប្តូរដែលគួរអោយកត់សម្គាល់ ទៅលើអត្រា កាត់រំលស់ អាយុកាលប្រើប្រាស់ ឬក៏ថ្លៃកាកសំណល់នៃកម្មវិធីកុំព្យូទ័រនោះ ការធ្វើរំលស់លើកម្មវិធី កុំព្យូទ័រ នឹងត្រូវបានកែសម្រួលដើម្បីឆ្លុះបញ្ចាំងទៅលើការរំពឹងទុកថ្មី។

កម្មវិធីកុំព្យូទ័រពាក់កណ្តាលសម្រេច មិនត្រូវបានកាត់រំលស់នោះទេ រហូតទាល់តែដល់ពេលដែល ទ្រព្យសកម្មជាប់ពាក់ព័ន្ធនោះបានតម្លើងរួចរាល់ និងត្រូវបានដាក់ឱ្យប្រើប្រាស់។

2.3.10 ទ្រព្យសកម្មដទៃទៀត

ទ្រព្យសកម្មដទៃទៀត ត្រូវបានគេវាស់វែងតាមតម្លៃទទួលស្គាល់ដែលគេប៉ាន់ស្មាន។ ការប៉ាន់ស្មាន ត្រូវបានធ្វើឡើងសម្រាប់គណនីត្រូវទារដែលជាប់សង្ស័យ ដោយផ្អែកលើការត្រួតពិនិត្យលើ សមតុល្យដែលនៅសល់នៅការិយបរិច្ឆេទរបាយការណ៍។

2.3.11 ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានរាយការណ៍តាមតម្លៃដើម។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.12 ប្រាក់កម្ចី

ប្រាក់កម្ចី ត្រូវបានរាយការណ៍តាមសមតុល្យប្រាក់ដើមដែលនៅសល់។ សោហ៊ុយចំណាយផ្សេងៗ លើដំណើរការសម្រាប់ធ្វើប្រាក់កម្ចី ត្រូវបានធ្វើមូលធនកម្ម និងរំលស់ទៅតាមរយៈពេលកំណត់របស់ប្រាក់កម្ចីដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ។

2.3.13 អនុបំណុល

បំណុលបន្ទាប់បន្សំ គឺជាបំណុលរយៈពេលវែងមួយដែលវាស្ថិតនៅបន្ទាប់បន្សំពីបំណុលផ្សេងៗទាំងអស់របស់ក្រុមហ៊ុន។ បំណុលនេះត្រូវបានចាត់ទុកជាផ្នែកមួយនៃបំណុលរបស់ក្រុមហ៊ុន និងត្រូវបានបញ្ចូលក្នុងការគណនាមូលធនសុទ្ធ បន្ទាប់ពីទទួលបានការអនុម័តដោយធនាគារជាតិនៃកម្ពុជា។ លម្អៀងពីអត្រាប្តូរប្រាក់លើបំណុលបន្ទាប់បន្សំ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

2.3.14 កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើរូបិយប័ណ្ណបរទេស

កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើរូបិយប័ណ្ណបរទេស ត្រូវបានវាស់វែងដំបូងនូវតម្លៃសូន្យ និងវាស់វែងបន្តបន្ទាប់នៅតម្លៃទីផ្សារដោយយកភាពខុសគ្នារវាងអត្រានាពេលអនាគតឬអត្រាដោះដូរជៀបនឹងអត្រាជាក់ស្តែង។ ការវាស់វែងនេះ គឺអនុលោមតាមសារព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១២-០០១ ស,ក,ណ,ន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ស្តីពី “សេចក្តីណែនាំកិច្ចបញ្ជីកាតណេយ្យសម្រាប់ការដោះដូររូបិយប័ណ្ណ ឬ កិច្ចសន្យានាពេលអនាគត”។

2.3.15 អត្ថប្រយោជន៍និយោជិត

មូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួន តាមគោលការណ៍មូលនិធិសោធននិវត្តន៍។ និយោជិតទាំងឡាយណា ដែលបានបញ្ចប់រយៈពេលសាកល្បងបីខែជាមួយក្រុមហ៊ុន មានសិទ្ធិចូលរួមក្នុងមូលនិធិសោធននិវត្តន៍នេះ។ មូលនិធិនេះមានប្រភពដូចខាងក្រោម៖

- និយោជិតចូលរួមវិភាគទានចំនួន 3% នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគាត់ ហើយក្រុមហ៊ុនចូលរួមវិភាគទាន 6% សម្រាប់បុគ្គលិកដែលបម្រើការងារតិចជាង ឬស្មើ 3ឆ្នាំ និង7% សម្រាប់បុគ្គលិកដែលបម្រើការងារចាប់ពី 3ឆ្នាំឡើង។ ការចូលរួមវិភាគទានរបស់ក្រុមហ៊ុន ត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។
- ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើប្រាក់បង្គុលនៃមូលនិធិសោធននិវត្តន៍តាមអត្រា 7% ក្នុងមួយឆ្នាំ។ ការប្រាក់នេះបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។

មូលនិធិសោធននិវត្តន៍ នឹងត្រូវបានផ្តល់ទៅឲ្យនិយោជិត (អ្នកដែលបានចូលរួមវិភាគទានក្នុងមូលនិធិ) នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬលាវិល ឬក៏ត្រូវបានបញ្ឈប់ពីការងារ។ ចំនួនដែលនិយោជិតបានរួមចំណែករួមទាំងការប្រាក់ ត្រូវបានទូទាត់ជូនយ៉ាងពេញលេញដោយក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.15 អត្ថប្រយោជន៍និយោជិត (តពីទំព័រមុន)

មូលនិធិសោធននិវត្តន៍ (តពីទំព័រមុន)

អ្នកទាំងឡាយណា ដែលត្រូវបានបណ្តេញចេញ ដោយសារតែការអនុវត្តខុសច្បាប់ ឬ ឆ្លងកាត់ការប្រឆាំងប្រតិបត្តិការ មូលនិធិនេះត្រឹមចំណែកដែលនិយោជិតបានចូលរួម ដោយបូកនឹងការប្រាក់តែប៉ុណ្ណោះ ដោយមិនគិតពីអតីតភាពការងាររបស់និយោជិតរូបនោះឡើយ។

ប្រាក់អតីតភាពការងារ

នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយប្រកាសលេខ ៤៤៣ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ចំពោះសហគ្រាស គ្រឹះស្ថាន និង បុគ្គលទាំងអស់ ដែលមានចែងក្នុងមាត្រាទី ៨៩ នៃច្បាប់ការងារ។ ប្រកាសខាងលើ តម្រូវឲ្យមានអានុភាពប្រតិបត្តិការទៅលើប្រាក់បំណាច់អតីតភាពការងារ (ដែលស្មើនឹងប្រាក់បំណាច់អតីតភាពការងាររបស់ក្រុមហ៊ុន មុនពេលការផ្សាយប្រកាសខាងលើ) ដែលស្មើនឹង ១៥ ថ្ងៃក្នុងមួយឆ្នាំនៃប្រាក់ឈ្នួលរបស់និយោជិត ដែលតម្រូវធ្វើការផ្តល់ឲ្យនិយោជិតដូចខាងក្រោម៖

- ចំនួនប្រាំពីរថ្ងៃ កន្លះ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ
- ចំនួនប្រាំពីរថ្ងៃ កន្លះ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ

ប្រាក់អតីតភាពការងារ មិនត្រូវលើសពី ៦ខែនៃប្រាក់ឈ្នួលជាមធ្យមរបស់និយោជិតក្នុងឆ្នាំនីមួយៗឡើយ។ និយោជិតមិនមានសិទ្ធិទទួលបានការទូទាត់ទេ ប្រសិនបើពួកគេលាលែងមុនពេលទទួលបាន។

ក្រុមហ៊ុនបានធ្វើការប៉ាន់ស្មាន និងកត់ត្រាកាតព្វកិច្ចនៃអត្ថប្រយោជន៍អតីតភាពការងារ មានចំនួន 5.534.875 រៀល ឬ 1.377.520 ដុល្លារអាមេរិក នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

2.3.16 សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុន មានកាតព្វកិច្ចបច្ចុប្បន្ន (តាមផ្លូវច្បាប់ ឬ ដោយប្រយោល) ដែលកើតចេញពីព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើឲ្យមានការហូរចេញនូវធនធានជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលនឹងតម្រូវឲ្យមានការទូទាត់សងកាតព្វកិច្ចនោះ និងការព្យាករណ៍ដែលគួរឲ្យជឿជាក់អាចត្រូវបានគេវាស់វែងបានទៅលើបរិមាណនៃកាតព្វកិច្ចនោះ។

2.3.17 ការទទួលស្គាល់ចំណូល ឬចំណាយ

ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលពាក់ព័ន្ធជាមួយប្រតិបត្តិការ នឹងហូរចូលមកក្នុងក្រុមហ៊ុន ហើយចំនួនទឹកប្រាក់នៃចំណូលនោះអាចធ្វើការវាស់វែងគួរឲ្យជឿជាក់បាន។ លក្ខខណ្ឌក្នុងការទទួលស្គាល់ជាក់លាក់ដូចខាងក្រោម ត្រូវតែបំពេញមុននឹងចំណូលត្រូវបានទទួលស្គាល់៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.17 ការទទួលស្គាល់ចំណូល ឬចំណាយ

(i) ចំណូល ឬ ចំណាយការប្រាក់

ចំណូលពីការប្រាក់លើឥណទានផ្តល់ដល់អតិថិជន និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារដទៃទៀត ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរលើកលែងតែឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានចាត់ថ្នាក់ជា ឥណទានក្រោមស្តង់ដារជាប់សង្ស័យ ឬក៏ខាតបង់។ ការប្រាក់បង្គរ សម្រាប់ឥណទានទាំងនេះត្រូវបានកត់ត្រា ជាការប្រាក់ក្នុងគណនីបណ្តោះអាសន្ន។ បន្តបន្ទាប់មកចំណូលពីការប្រាក់សម្រាប់ឥណទានទាំងនេះ ត្រូវបានកត់ត្រាតាមសាច់ប្រាក់ប្រមូលបាន។ ការប្រាក់បណ្តោះអាសន្ននេះត្រូវបានបង្ហាញ ដោយកាត់កងនឹងការប្រាក់ត្រូវទទួលក្នុង “ទ្រព្យសកម្មផ្សេងៗ”។

ចំណាយការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ។

(ii) ចំណូល និងចំណាយ កម្រៃសេវាកម្ម និងជើងសារ

ក្រុមហ៊ុនទទួលបានចំណូលកម្រៃសេវាកម្ម និងជើងសារពីសេវាកម្មផ្សេងៗពីគ្នា ដែលក្រុមហ៊ុនបានផ្តល់ទៅឲ្យអតិថិជនរបស់ខ្លួនដែលជាចម្បងតាមរយៈការរៀបចំឥណទាន។ ចំណូលកម្រៃសេវាកម្ម និងជើងសារត្រូវបានបង្ហាញជាផ្នែកនៃចំណូលផ្សេងៗ។

ក្រុមហ៊ុនបានគិតកម្រៃជើងសារលើដំណើរការឥណទាន និងសេវារដ្ឋបាលឥណទានពីអតិថិជនរបស់ខ្លួន។ កម្រៃសេវាឥណទានទាំងនេះ គឺជាផ្នែកដ៏សំខាន់នៃឥណទានដែលគណៈគ្រប់គ្រងបានវាយតម្លៃឡើងវិញ ពីភាពសមស្របនៃគោលការណ៍គណនេយ្យ។ កម្រៃជើងសារលើដំណើរការឥណទាន គឺទទួលបានទាំងស្រុង នៅពេលផ្តល់ប្រាក់កម្ចីទៅដល់អតិថិជន ហើយទទួលស្គាល់ជាចំណូលតាមវិធីរំលស់ថេរទៅតាមរយៈពេលនៃឥណទាន។ កម្រៃជើងសារលើដំណើរការឥណទានដែលមិនបានធ្វើរំលស់នោះ ត្រូវបានបង្ហាញជាការកាត់បន្ថយពីឥណទានផ្តល់ដល់អតិថិជន។ ថ្លៃសេវារដ្ឋបាលឥណទានត្រូវបានគិតថ្លៃជាប្រចាំខែ។

ដែលអាស្រ័យលើសមតុល្យឥណទានដើមហើយត្រូវបានទទួលស្គាល់ជាចំណូលជាប្រចាំខែ។

ចំណាយកម្រៃសេវាកម្ម និងជើងសារ ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផល នៅពេលចំណាយបានកើតឡើង។ សេវាហើយចំណាយលើប្រាក់កម្ចី ត្រូវបានការរំលស់យោងតាមមូលដ្ឋានរំលស់ថេរ ទៅតាមពេលកំណត់នៃប្រាក់កម្ចី។

(iii) ចំណាយប្រតិបត្តិការ

ចំណាយប្រតិបត្តិការ ត្រូវបានទទួលស្គាល់ទៅតាមមូលដ្ឋានបង្គរ។

2.3.18 ជំនួយ

ជំនួយទទួលបានពីភាគីទីបី ដើម្បីផ្គត់ផ្គង់ចំណាយប្រតិបត្តិការក្រុមហ៊ុនដែលត្រូវបានកាត់ចេញពីរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផលហើយធ្វើការផ្ទេរផ្គត់ផ្គង់ជាមួយចំណាយពាក់ព័ន្ធដែលត្រូវទូទាត់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.18 ជំនួយ (តពីទំព័រមុន)

ជំនួយបានទទួលពីភាគីទីបីសម្រាប់ការទិញទ្រព្យ និងបរិក្ខារ ត្រូវបានកាត់រំលស់ក្នុងរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផលលើអាយុកាលនៃទ្រព្យសកម្ម។ ជំនួយមិនកាត់រំលស់ ត្រូវបានបង្ហាញជាចំណូលស្វយសារពន្យារ។

2.3.19 សម្ព័ន្ធយោគី

ភាគីដែលចាត់ទុកថាជាសម្ព័ន្ធយោគី លុះត្រាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬប្រយោលលើភាគីផ្សេងទៀត ឬមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬផ្ទុយទៅវិញ ឬប្រសិនបើក្រុមហ៊ុន និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលសំខាន់ៗ។ សម្ព័ន្ធយោគី អាចជារូបវន្តបុគ្គល ឬនីតិបុគ្គល ហើយក៏បានរួមបញ្ចូលផងដែរនូវបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកគ្រួសារ។

សម្ព័ន្ធយោគីដូចបានកំណត់ក្នុងមាត្រា 49 និង 50 នៃច្បាប់ស្តីពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជារួមមាន៖

- (i) រាល់បុគ្គលទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬប្រយោលនូវភាគហ៊ុនយ៉ាងហោចណាស់ 10 ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត
- (ii) រាល់ក្រុមហ៊ុនទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬប្រយោលនូវភាគហ៊ុនយ៉ាងហោចណាស់ 10 ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត
- (iii) រាល់បុគ្គលទាំងឡាយណា ដែលចូលរួមក្នុងអភិបាលកិច្ច ការចាត់ចែងការគ្រប់គ្រងដឹកនាំ ឬការត្រួតពិនិត្យផ្ទៃក្នុងនិង
- (iv) រាល់សវនករឯករាជ្យ។

2.3.20 ពន្ធលើប្រាក់ចំណេញ

ពន្ធក្នុងគ្រា

ពន្ធក្នុងគ្រាលើទ្រព្យសកម្ម និងបំណុលសម្រាប់ការិយបរិច្ឆេទគ្រាមុន និងបច្ចុប្បន្នត្រូវបានវាស់វែងនូវទឹកប្រាក់ដែលត្រូវបានរំពឹងទុកថាត្រូវបានប្រមូលមកវិញ ឬ ត្រូវបានបង់ឲ្យអាជ្ញាធរពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាទឹកប្រាក់ទាំងនេះគឺជាអត្រា និងច្បាប់ពន្ធដែលមានសុពលភាពរហូតដល់កាលបរិច្ឆេទនៃតារាងតុល្យការ។

ពន្ធពន្យារ

ពន្ធពន្យារត្រូវបានគណនា ដោយប្រើវិធីសាស្ត្របំណុលតារាងតុល្យការ លើចំនួនខុសគ្នាបណ្តោះអាសន្ននាកាលបរិច្ឆេទនៃតារាងតុល្យការ រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុលនិងតម្លៃរបស់គណនីទាំងនោះក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
 នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3.20 ពន្ធលើប្រាក់ចំណេញ (តពីទំព័រមុន)

ពន្ធពន្យារ (តពីទំព័រមុន)

ពន្ធពន្យារជាបំណុល ត្រូវបានទទួលស្គាល់សម្រាប់ចំនួនខុសគ្នាបណ្តោះអាសន្ននៃចំនួនជាប់ពន្ធទាំងអស់ លើកលែងតែនៅពេលពន្ធពន្យារជាបំណុល កើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយ ដែលនៅពេលនោះវាមិនជះឥទ្ធិពលដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តាមភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ដែលអាចកាត់បន្ថយបានរហូតដល់ទំហំមួយដែលវាទំនងថា ប្រាក់ចំណេញជាប់ពន្ធនឹងអាចមានដើម្បីកាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចប្រើប្រាស់បានលើកលែងតែនៅពេលពន្ធពន្យារជាទ្រព្យសកម្មកើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយដែលនៅពេលនោះវាមិនមានជះឥទ្ធិពល ដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

តម្លៃយោងនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញនាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗហើយ និងត្រូវបានកាត់បន្ថយមកត្រឹមទំហំមួយ ដែលវាមិនទំនងថាមានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់នឹងអាចផ្តល់ឲ្យទ្រព្យសកម្មទាំងអស់ ឬមួយផ្នែកអាចស្តារមកវិញនាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្មដែលមិនត្រូវបានទទួលស្គាល់នោះ គឺត្រូវបានវាយតម្លៃឡើងវិញនាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយត្រូវបានទទួលស្គាល់ត្រឹមតែទំហំមួយ ដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត នឹងធ្វើឲ្យពន្ធពន្យារជាទ្រព្យសកម្មនោះ អាចត្រូវបានយកត្រលប់មកវិញ។

3. សាច់ប្រាក់ក្នុងដៃ

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ទីស្នាក់ការកណ្តាល	6,000,934	1,493,513	2,836,918	702,729
សាខាផ្សេងៗ	73,800,815	18,367,549	66,607,585	16,499,278
	79,801,749	19,861,062	69,444,503	17,202,007

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

3. សាច់ប្រាក់ក្នុងដៃ (តពីទំព័រមុន)

ការវិភាគសាច់ប្រាក់ក្នុងដៃតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ខ្មែររៀល	34,969,773	8,703,278	33,701,566	8,348,171
ដុល្លារអាមេរិក	41,322,510	10,284,348	33,893,992	8,395,837
ថៃបាត	3,509,466	873,436	1,848,945	457,999
	79,801,749	19,861,062	69,444,503	17,202,007

4. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
គណនីចរន្ត	81,224,909	20,215,259	31,216,009	7,732,477
ប្រាក់តម្កល់ធានាលើដើមទុន	12,032,730	2,994,706	96,522,820	23,909,542
មូលបត្រអាចជួញដូរបាន ("NCD")	139,204,091	34,645,120	7,912,730	1,960,052
ប្រាក់បម្រុងកាតព្វកិច្ច	44,306,668	11,027,045	33,732,438	8,355,818
	276,768,398	68,882,130	169,383,997	41,957,889

- (i) យោងតាងប្រកាសលេខ ធ៧-០០-០៦ ប្រ.ក ស្តីពី អាជ្ញាប័ណ្ណនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ ក្រុមហ៊ុន តម្រូវឱ្យរក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង 10% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាននៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- (ii) មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ 200.00 លានរៀល ត្រូវបានប្រើជារត្ថបញ្ជី ទៅលើឥណទានវិបារូប ជាមួយនឹងធនាគារជាតិនៃកម្ពុជា សម្រាប់ទំនាក់ទំនងជាមួយនឹងសេវាទូទាត់រហ័ស Fast and secure Transfer ("FAST")។ សេវាកម្ម FAST ផ្តល់ជូននូវការផ្ទេរមូលនិធិភ្លាមៗ ជារូបិយប័ណ្ណរវាងស្ថាប័នធនាគារ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឥណទានវិបារូប មិនត្រូវបានប្រើប្រាស់ទេ។ មូលបត្រអាចជួញដូរបាន ចំនួន 74.90 ពាន់លានរៀល ត្រូវបានប្រើជារត្ថបញ្ជី (សម្រាប់គោលបំណងការពារហានិភ័យរូបិយប័ណ្ណ) ទៅលើកម្ចីជាមួយនឹងធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់លេខ 12) ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

4. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (តពីទំព័រមុន)

(iii) ប្រាក់បម្រុងកាតព្វកិច្ច បង្ហាញពីប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៨% នៃសមតុល្យប្រាក់បញ្ញើពីអតិថិជនសរុប ស្របតាមប្រកាសលេខ ធ៧-០៧-១៦៣ ប្រ.ក អំពីការផ្តល់អាជ្ញាប័ណ្ណចំពោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការទទួលប្រាក់បញ្ញើ។ ប្រាក់បម្រុងកាតព្វកិច្ចអាចប្រែប្រួល អាស្រ័យតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និងមិនទទួលបានការប្រាក់នោះទេ។

ប្រាក់តម្កល់ធានាលើដើមទុននិងមូលបត្រអាចជួញដូរបាន ទទួលបានការប្រាក់តាមអត្រា ៣.០០% (២០១៧៖ ៣.០០%) ហើយមូលបត្រអាចជួញដូរបាន ទទួលបានការប្រាក់តាមអត្រាពី ០.៧២% ដល់ ១.០០% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០១៨ (២០១៧៖ ពី ០.៩៦% ដល់ ១.៤%) ខណៈដែលគណនីចរន្ត មិនទទួលបានការប្រាក់ទេ។

5. សមតុល្យនៅធនាគារផ្សេងៗ

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
គណនីចរន្ត	4,072,882	1,013,659	7,829,764	1,939,501
គណនីសន្សំ	9,381,124	2,334,775	33,773,880	8,366,083
	13,454,006	3,348,434	41,603,644	10,305,584

សំវិធានធនសម្រាប់សមតុល្យនៅ
ធនាគារផ្សេងៗ

សំវិធានធនទូទៅ	(132,501)	(32,977)	-	-
សមតុល្យនៅធនាគារផ្សេងៗសុទ្ធ	13,321,505	3,315,457	41,603,644	10,305,584

គណនីចរន្ត មិនទទួលបានការប្រាក់ទេ។ គណនីសន្សំ ទទួលបានការប្រាក់តាមអត្រាពី ០.០១៥% ដល់ ១.៥០% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ ២០១៨ (២០១៧៖ ពី ០.០៥% ដល់ ១.៥០%)។

សមតុល្យនៅធនាគារផ្សេងៗ ដែលត្រូវបានវិភាគតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ខ្មែររៀល	2,565,225	638,434	10,164,932	2,517,942
ដុល្លារ អាមេរិក	5,376,724	1,338,159	27,005,500	6,689,497
ថៃបាត	5,379,556	1,338,864	4,433,212	1,098,145
	13,321,505	3,315,457	41,603,644	10,305,584

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

6. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានចាត់ថ្នាក់ ដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ឥណទានធនាគារភូមិ៖				
សងនៅចុងវគ្គ	213,843,667	53,221,420	192,380,211	47,654,251
សងរំលស់ដើមថេរ	248,703,396	61,897,311	155,063,317	38,410,532
សងបណ្តាក់	62,872,372	15,647,678	145,376,415	36,011,002
ឥណទានឯកត្តជន៖				
សងបណ្តាក់	437,245,958	108,821,791	237,502,371	58,831,402
សងរំលស់ដើមថេរ	16,855,183	4,194,919	29,857,515	7,395,966
សងនៅចុងវគ្គ	36,926,733	9,190,327	76,610,671	18,977,130
ឥណទានផ្តល់ដល់អតិថិជន	1,016,447,309	252,973,446	836,790,500	207,280,283
សំវិធានធនសម្រាប់ការខាតបង់លើឥណទានផ្តល់ដល់អតិថិជន				
ដាក់លាក់	(11,993,477)	(2,984,937)	(10,098,237)	(2,501,421)
ទូទៅ	(9,778,480)	(2,433,668)	(8,328,434)	(2,063,026)
សំវិធានធនសរុប	(21,771,957)	(5,418,605)	(18,426,671)	(4,564,447)
កម្រៃជើងសារលើដំណើរការឥណទានដែលមិនទាន់រំលស់	(19,357,150)	(4,817,608)	(7,642,069)	(1,893,007)
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	975,318,202	242,737,233	810,721,760	200,822,829

បម្រែបម្រួលនៃសំវិធានធនសម្រាប់ការខាតបង់លើឥណទានផ្តល់ដល់អតិថិជន មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ដើមការិយបរិច្ឆេទ	18,426,671	4,564,447	12,032,475	2,980,549
សំវិធានធនក្នុងគ្រា	14,228,206	3,541,116	13,021,747	3,225,600
ការលុបចេញពីបញ្ជីក្នុងគ្រា	(10,882,920)	(2,708,542)	(6,627,551)	(1,641,702)
លម្អៀងពីអត្រាប្តូរប្រាក់	-	21,584	-	-
ចុងការិយបរិច្ឆេទ	21,771,957	5,418,605	18,426,671	4,564,447

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

6. ឥណទានផ្តល់ដល់អតិថិជន (តពីទំព័រមុន)

ការវិភាគបន្ថែមទៅលើឥណទានផ្តល់ដល់អតិថិជន មានគូសបញ្ជាក់ដូចខាងក្រោម៖

ក. តាមចំណាត់ថ្នាក់នៃឥណទានផ្តល់ដល់អតិថិជន៖

ចំណាត់ថ្នាក់ ត្រូវបានអនុវត្តតាមចំណាត់ថ្នាក់នៃឥណទានដែលបានចែងក្នុងប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២-១៨៦ (ក្នុងកំណត់សម្គាល់ ២.៣.៧.១) ត្រូវបានបង្ហាញដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ឥណទានស្តង់ដារ៖				
មានការធានា	411,126,840	102,321,264	351,676,940	87,113,436
ពុំមានការធានា	566,721,153	141,045,583	467,564,305	115,819,744
ឥណទានហ្គ្រាំមើល៖				
មានការធានា	12,868,009	3,202,591	2,314,653	573,360
ពុំមានការធានា	8,739,900	2,175,187	2,219,382	549,760
ឥណទានក្រោមស្តង់ដារ៖				
មានការធានា	2,918,307	726,308	750,568	185,922
ពុំមានការធានា	3,030,714	754,284	1,856,065	459,763
ឥណទានជាប់សង្ស័យ៖				
មានការធានា	404,770	100,739	161,264	39,947
ពុំមានការធានា	1,369,128	340,748	1,502,087	372,080
ឥណទានបាត់បង់៖				
មានការធានា	4,473,033	1,113,249	3,165,743	784,182
ពុំមានការធានា	4,795,455	1,193,493	5,579,493	1,382,089
សរុបឥណទានដុល	1,016,447,309	252,973,446	836,790,500	207,280,283

ខ. តាមកាលកំណត់៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
តិចជាង 1 ខែ	48,784,510	12,141,490	52,055,677	12,894,644
ពី 1 ខែ ទៅ 3 ខែ	210,459,958	52,379,283	167,499,188	41,491,005
ពី 3 ខែ ទៅ 12 ខែ	554,233,105	137,937,557	425,170,251	105,318,368
ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	200,952,032	50,012,950	189,960,533	47,054,876
លើសពី 5 ឆ្នាំ	2,017,704	502,166	2,104,851	521,390
	1,016,447,309	252,973,446	836,790,500	207,280,283

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

6. ឥណទានផ្តល់ដល់អតិថិជន (តពីទំព័រមុន)

គ. តាមនិវាសនដ្ឋាន ទំនាក់ទំនងសម្ព័ន្ធភាព រូបិយប័ណ្ណ និងផ្នែកសេដ្ឋកិច្ច៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
តាមនិវាសនដ្ឋាន៖				
និវាសនជន	1,016,447,309	252,973,446	836,790,500	207,280,283
តាមទំនាក់ទំនងសម្ព័ន្ធភាព៖				
អតិថិជនខាងក្រៅ	993,543,716	247,273,200	823,749,428	204,049,895
ឥណទានបុគ្គលិក	22,903,593	5,700,246	13,041,072	3,230,388
	1,016,447,309	252,973,446	836,790,500	207,280,283
តាមរូបិយប័ណ្ណ៖				
ខ្មែររៀល	684,900,425	170,458,044	597,116,535	147,910,957
ដុល្លារអាមេរិក	280,842,590	69,896,115	200,362,407	49,631,510
ថៃបាត	50,704,294	12,619,287	39,311,558	9,737,816
	1,016,447,309	252,973,446	836,790,500	207,280,283
តាមផ្នែកសេដ្ឋកិច្ច៖				
កសិកម្ម	308,651,567	76,817,213	337,725,296	83,657,492
ពាណិជ្ជកម្ម និងជំនួញ	177,453,965	44,164,750	219,516,757	54,376,209
សេវាកម្ម	80,782,945	20,105,263	161,110,326	39,908,429
សំណង់	262,147,656	65,243,319	105,729,575	26,190,135
លក្ខណៈគ្រួសារ	146,444,924	36,447,218	11,542,639	2,859,212
ការដឹកជញ្ជូន	15,340,556	3,817,958	1,144,347	283,465
ផ្សេងៗ	25,625,696	6,377,725	21,560	5,341
	1,016,447,309	252,973,446	836,790,500	207,280,283

ឃ. តាមទីតាំងការិយាល័យ៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ទីស្នាក់ការកណ្តាល	7,661,647	1,906,831	2,993,361	741,482
សាខានានា	1,008,785,662	251,066,615	833,797,139	206,538,801
	1,016,447,309	252,973,446	836,790,500	207,280,283

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
 នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

6. ឥណទានផ្តល់ដល់អតិថិជន (តពីទំព័រមុន)

ង. តាមអត្រាការប្រាក់ប្រចាំឆ្នាំ៖

	2018	2017
ឥណទានអតិថិជន	15.60% - 18.00%	17.40% - 36.00% (before April) 15.60% - 18.00% (after April)
ឥណទានបុគ្គលិក		
សម្រាប់ការអប់រំ	2.00%	2.00%
ផ្សេងៗ	5.00% - 10.00%	10.00% - 11.00%

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយប្រកាសលេខ ធ៧-០១៧-១០៩ ប្រ.ក ដែលតម្រូវឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ សង្កេតលើអត្រាការប្រាក់អតិបរមា ១៨% ក្នុងមួយឆ្នាំចំពោះឥណទានដែលត្រូវបានបញ្ចេញ ត្រូវបានរៀបចំឡើងវិញ ឬ ត្រូវបានធ្វើហិរញ្ញប្បទាន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

7. ទ្រព្យសកម្មផ្សេងៗ

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ការប្រាក់ត្រូវទទួល	9,334,963	2,323,286	8,670,597	2,147,782
ចំណាយបង់មុន	7,754,799	1,930,015	6,522,128	1,615,588
ទ្រព្យសកម្មផ្សេងៗ	4,136,829	1,029,574	2,583,269	639,898
	21,226,591	5,282,875	17,775,994	4,403,268

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
 នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

8. ទ្រព្យ និងបរិក្ខារ

	ការកែលម្អអាគារ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និងសម្ភារ ការិយាល័យ	សំណង់កំពុង សាងសង់	សរុប	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	
តម្លៃដើម							
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨	3,677,325	4,551,754	12,518,246	15,312,175	2,077,963	38,137,463	9,491,653
ការទិញបន្ថែម	328,550	848,299	1,921,489	1,157,821	2,551,646	6,807,805	1,694,327
ការលក់	(3,995)	(399,346)	-	(17,393)	-	(420,734)	(104,712)
ការផ្ទេរ	75,762	-	-	2,458,891	(2,534,653)	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	4,077,642	5,000,707	14,439,735	18,911,494	2,094,955	44,524,534	11,081,268
រំលស់បង្គរ							
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨	2,394,655	2,376,992	5,851,384	10,848,809	-	21,471,840	5,343,913
រំលស់ក្នុងគ្រា	622,679	398,458	1,528,685	2,926,938	-	5,476,760	1,363,056
ការលក់	(3,995)	(399,346)	-	(17,393)	-	(420,734)	(104,712)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	3,013,339	2,376,104	7,380,069	13,758,354	-	26,527,866	6,602,257
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	1,064,303	2,624,603	7,059,666	5,153,140	2,094,956	17,996,668	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	264,884	653,211	1,757,010	1,282,514	521,393	4,479,011	

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

8. ទ្រព្យ និងបរិក្ខារ (តពីទំព័រមុន)

	ការកែលម្អអាគារ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និងសម្ភារ ការិយាល័យ	សំណង់កំពុង សាងសង់	សរុប	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	
តម្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	3,280,660	4,144,141	12,713,615	13,783,493	2,106,379	36,028,288	8,924,520
ការទិញបន្ថែម	386,014	407,613	1,403,414	1,456,806	367,899	4,021,746	996,221
ការលក់	(62,682)	-	(1,598,783)	(119,355)	(131,751)	(1,912,571)	(473,760)
ការផ្ទេរ	73,333	-	-	191,231	(264,564)	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	3,677,325	4,551,754	12,518,246	15,312,175	2,077,963	38,137,463	9,446,981
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	1,613,510	2,091,105	5,672,391	8,205,993	-	17,582,999	4,355,462
រំលស់ក្នុងគ្រា	782,960	285,887	1,445,739	2,755,960	-	5,270,546	1,305,560
ការលក់	(1,816)	-	(1,266,746)	(113,144)	-	(1,381,706)	(342,261)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	2,394,654	2,376,992	5,851,384	10,848,809	-	21,471,839	5,318,761
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	1,282,671	2,174,762	6,666,862	4,463,366	2,077,963	16,665,624	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	317,729	538,707	1,651,440	1,105,615	514,729	4,128,220	

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

9. កម្មវិធីកុំព្យូទ័រ

	កម្មវិធីកុំព្យូទ័រ ពាន់រៀល	សំណង់កុំព្យូទ័រ ពាន់រៀល	សរុប ពាន់រៀល
តម្លៃដើម			
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨	6,695,562	9,247,315	15,942,877
ការទិញបន្ថែម	602,708	1,683,415	2,286,123
ផ្ទេរចូល	1,922,162	(1,922,162)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	9,220,432	9,008,568	18,229,000
ដករំលស់បង្គរ			
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨	5,845,722	-	5,845,722
រំលស់ក្នុងការិយបរិច្ឆេទ	634,041	-	634,041
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	6,479,763	-	6,479,763
តម្លៃយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	2,740,669	9,008,568	11,749,237
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	682,098	2,242,053	2,924,151
	កម្មវិធីកុំព្យូទ័រ ពាន់រៀល	សំណង់កុំព្យូទ័រ ពាន់រៀល	សរុប ពាន់រៀល
តម្លៃដើម			
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧	6,421,986	7,911,529	14,333,515
ការទិញបន្ថែម	111,211	1,498,151	1,609,362
ផ្ទេរចូល	162,365	(162,365)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	6,695,562	9,247,315	15,942,877
ដករំលស់បង្គរ			
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧	5,344,610	-	5,344,610
រំលស់ក្នុងការិយបរិច្ឆេទ	501,112	-	501,112
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	5,845,722	-	5,845,722
តម្លៃយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	849,840	9,247,315	10,097,155
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	210,513	2,290,640	2,501,153

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

10. ប្រាក់បញ្ញើរបស់អតិថិជន

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
គណនីសន្សំ	222,435,050	55,359,644	194,761,260	48,244,057
គណនីមានកាលកំណត់	415,729,808	103,466,851	282,133,600	69,886,946
	638,164,858	158,826,495	476,894,860	118,131,003

ការវិភាគបន្ថែមលើប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

ក. តាមកាលកំណត់៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
តិចជាង 1 ខែ	287,177,459	71,472,737	237,613,359	58,858,895
ពី 1 ខែ ទៅ 3 ខែ	71,000,471	17,670,600	55,568,302	13,764,752
ពី 3 ខែ ទៅ 12 ខែ	238,147,130	59,270,067	140,901,026	34,902,409
លើសពី 12ខែ	41,839,798	10,413,091	42,812,173	10,604,947
	638,164,858	158,826,495	476,894,860	118,131,003

ខ. តាមរូបិយប័ណ្ណ៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ប្រាក់រៀល	313,084,395	77,920,457	297,092,477	73,592,390
ដុល្លារអាមេរិក	307,552,382	76,543,649	165,805,761	41,071,529
ថេបាត	17,528,081	4,362,389	13,996,622	3,467,084
	638,164,858	158,826,495	476,894,860	118,131,003

គ. តាមទំនាក់ទំនង៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
អតិថិជនខាងក្រៅ	635,970,256	158,280,302	474,361,301	117,503,419
សម្ព័ន្ធព្យាបាល	2,194,602	546,193	2,533,559	627,584
	638,164,858	158,826,495	476,894,860	118,131,003

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

10. ប្រាក់បញ្ញើរបស់អតិថិជន (តពីទំព័រមុន)

ឃ. តាមអត្រាការប្រាក់ប្រចាំឆ្នាំ

	2018	2017
គណនីសន្សំ	0.5% - 5.00%	0.50% - 5.00%
គណនីមានកាលកំណត់	1.00% - 12.50%	1.00% - 12.50%

11. បំណុលផ្សេងៗ

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ការប្រាក់ត្រូវសង	21,119,851	5,256,309	17,862,049	4,424,585
ចំណាយបុគ្គលិក និងចំណាយ ពាក់ព័ន្ធផ្សេងៗ	8,875,868	2,209,026	7,278,085	1,802,844
គណនីបង្គរ និងបំណុលផ្សេងៗ	14,838,406	3,692,983	4,787,272	1,185,849
កិច្ចសន្យាដោះដូរ និងកិច្ចសន្យានា ពេលអនាគតលើអត្រាប្តូរប្រាក់	1,444,608	359,534	560,485	138,837
ពន្ធត្រូវទូទាត់ផ្សេងៗ	2,917,180	726,029	5,349,907	1,325,218
	49,195,912	12,243,881	35,837,798	8,877,333

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

12. ប្រាក់កម្ចី

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ធនាគារជាតិនៃកម្ពុជា *	71,840,000	17,879,542	92,000,000	22,789,200
Instituto de Credito Oficial of the Kingdom of Spain ("ICO")	55,713,249	13,865,915	68,588,334	16,989,927
BlueOrchard Microfinance Funde	57,458,590	14,300,296	41,005,665	10,157,460
ធនាគារ អាយ ស៊ី ប៊ី ស៊ី	56,266,000	14,003,484	28,259,000	7,000,000
PROPARCO **	32,152,000	8,001,991	-	-
Oikocredit Ecumenical Development Co-operative Society U.A	22,450,622	5,587,512	27,701,224	6,861,834
Incofin CVBA	32,292,500	8,036,959	20,185,000	5,000,000
Nordic Microfinance Initiative Fund III KS	20,000,000	4,977,601	20,000,000	4,954,174
ធនាគារ សហពាណិជ្ជ ក.អ	18,420,416	4,584,474	-	-
WaterCredit Investment Fund 3, LLC	12,057,000	3,000,747	-	-
Global Commercial Microfinance Consortium II B.V	8,038,000	2,000,498	16,148,000	4,000,000
Microvest GMG Local Credit Master Fund, Ltd	-	-	14,465,000	3,583,106
Microvest EDF Master Fund, LTD	5,224,700	1,300,324	-	-
Symbiotics SA Information	-	-	14,267,500	3,534,184
ធនាគារ ស្តាបនា	8,011,237	1,993,837	12,000,000	2,972,504
ResponAibility Investments AG	9,555,854	2,378,261	11,755,035	2,911,824
Triodos Investment Management B.V	10,629,767	2,645,537	10,666,667	2,642,226
Triple Jump B.V.	8,146,000	2,027,377	-	-
ធនាគារ អ អេច ប៊ី ឥណ្ឌូណេស៊ី	8,100,000	2,015,928	-	-
Bank im Bistum Essen eG	6,028,500	1,500,373	10,092,500	2,500,000
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់	8,000,000	1,991,040	-	-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជីប៊ីប៊ី (ខេមបូឌា)				
ភីអិលស៊ី	5,619,000	1,398,457	-	-
ធនាគារពាណិជ្ជកម្មក្រៅប្រទេស				
នៃកម្ពុជា	4,137,224	1,029,672	-	-
Grameen Credit Agricole Microfinance Foundation	6,758,520	1,682,061	9,215,460	2,282,750
ធនាគារ វឌ្ឍនៈ	4,055,430	1,009,316	9,933,338	2,460,574
ASN Novib Microkredietfonds	-	-	8,146,000	2,017,835
ធនាគារ គូកមីនកម្ពុជា	3,800,000	945,744	8,074,000	2,000,000
Leap Philanthropy Ltd	-	-	2,018,500	500,000
Khun Heang	1,004,750	250,062	1,009,250	250,000
	475,759,359	118,407,008	425,530,473	105,407,598

* សមតុល្យភាពនេះតំណាងឲ្យឧបករណ៍សន្ទនីយភាពរូបិយប័ណ្ណ ជាមួយធនាគារជាតិតាមរយៈប្រតិបត្តិការតម្កល់សាច់ប្រាក់ងាយស្រួល (LPCO) ដែលជាយន្តការប្រឆាំងនឹងមូលបត្រអាជ្ញាធរដូរបាន ដូចមានចែងក្នុងកំណត់សម្គាល់៤។

** PROPARCO: Société de Promotion et de Participation pour la Coopération Economique គ្រប់ប្រាក់កម្ចីខាងលើរបស់ក្រុមហ៊ុន ក្រៅពីប្រាក់កម្ចីជាមួយធនាគារជាតិកម្ពុជា (កំណត់សម្គាល់ 4) បានមកពីភាគីមិនមែនសម្ព័ន្ធហ្នាតិ ហើយពុំមានការធានា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

12. ប្រាក់កម្ចី (តពីទំព័រមុន)

ក. តាមរូបិយប័ណ្ណ៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ប្រាក់រៀល	142,956,556	35,579,033	159,061,667	39,400,958
ដុល្លារអាមេរិក	304,424,609	75,765,209	238,794,606	59,151,500
ថ្លៃបាត	28,378,194	7,062,766	27,674,200	6,855,140
	475,759,359	118,407,008	425,530,473	105,407,598

ខ. តាមកាលកំណត់៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
តិចជាង 1 ខែ	21,566,823	5,367,552	5,316,738	1,317,002
ពី 1 ខែ ទៅ 3 ខែ	26,059,904	6,485,790	9,447,440	2,340,213
ពី 3 ខែ ទៅ 12 ខែ	176,874,804	44,020,608	171,045,743	42,369,518
ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	251,257,828	62,533,058	230,677,504	57,140,823
លើសពី 5 ឆ្នាំ	-	-	9,043,048	2,240,042
	475,759,359	118,407,008	425,530,473	105,407,598

13. អនុបំណុល

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
PROPARCO (*)	14,551,200	3,621,503	19,401,600	4,805,945
BlueOrchard Microfinance Fund (**)	20,095,000	5,001,245	-	-
	34,646,200	8,622,748	19,401,600	4,805,945

(*) នេះជាបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន Société de Promotion et de Participation pour la Coopération Economique (“PROPARCO”) ដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ជាដើមទុនថ្នាក់២។ អនុបំណុលនេះមានកាលកំណត់រយៈពេល ៥ឆ្នាំ និងមានកាលសន្តនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងត្រូវសងត្រលប់ទៅម្ចាស់បំណុល ទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យាកម្ចី។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

13. អនុបំណុល (តំបន់ព័រមុន)

(**) នេះជាបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន BlueOrchard Microfinance Fund ដែលបានចុះកិច្ចសន្យានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ជាដើមទុនថ្នាក់២។ អនុបំណុលនេះ មានកាលកំណត់រយៈពេល ៥ឆ្នាំ និងមានកាលរំសាន្តនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងប្រាក់ដែលមានក្នុងកិច្ចសន្យាកម្ចី។

14. សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
សមតុល្យនាដើមការបរិច្ឆេទដើមឆ្នាំ	14,095,407	3,491,555	11,637,366	2,882,677
ការបន្ថែមក្នុងការិយបរិច្ឆេទ៖				
វិភាគទានរបស់និយោជក	9,126,728	2,271,460	2,570,863	636,825
វិភាគទានរបស់និយោជិត	1,323,307	329,345	1,176,095	291,329
សំវិធានធនលើអតីតភាពការងារ	5,534,875	1,377,520	-	-
ការប្រាក់	421,346	104,371	868,251	215,074
ការទូទាត់ក្នុងអំឡុងឆ្នាំ	(14,304,905)	(3,560,205)	(1,922,113)	(476,124)
ការដកចេញ	(798,142)	(198,642)	(235,055)	(58,226)
លម្អៀងពីអត្រាប្តូរប្រាក់	-	17,004	-	-
សមតុល្យនាចុងការិយបរិច្ឆេទ	9,863,741	2,454,888	14,095,407	3,491,555

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុនបានចេញ សេចក្តីសម្រេចមួយ ដែលបានផ្តល់ឲ្យបុគ្គលិកនូវសមតុល្យនៃប្រាក់សោធននិវត្តន៍សម្រាប់ត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នឹងត្រូវបានទូទាត់ចំណែកនៃសោធននិវត្តន៍ទៅឲ្យបុគ្គលិកក្នុងអំឡុងខែមេសា ឆ្នាំ២០១៨។

15. ពន្ធលើប្រាក់ចំណេញ

ការប្រកាសពន្ធរបស់ក្រុមហ៊ុនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ ស្ថិតនៅក្នុងភាពមន្ទិលក្នុងការបកស្រាយខុសៗគ្នា បរិមាណដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងមានការប្រែប្រួលនៅពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអគ្គនាយកដ្ឋានពន្ធដារ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

15. ពន្ធលើប្រាក់ចំណេញ (តពីទំព័រមុន)

15.1 ចំណាយពន្ធលើប្រាក់ចំណេញ

អត្រាពន្ធដែលដាក់ឱ្យប្រើប្រាស់

ដោយអនុលោមតាម ច្បាប់ពន្ធដារនៃប្រទេសកម្ពុជាក្រុមហ៊ុនមានកាតព្វកិច្ច ក្នុងការបង់ពន្ធលើប្រាក់ចំណេញនូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា 20% នៃប្រាក់ចំណេញដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា 1% នៃចំណូលសរុបដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម។

ចំណាយពន្ធលើប្រាក់ចំណេញ រួមមាន៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ពន្ធលើប្រាក់ចំណេញក្នុងគ្រា	8,595,430	2,139,231	9,611,026	2,380,735
ពន្ធពន្យារ	(1,168,864)	(290,907)	(2,420,242)	(599,515)
	7,426,566	1,848,324	7,190,784	1,781,220

បម្រែបម្រួលពន្ធលើប្រាក់ចំណេញដែលត្រូវទូទាត់ មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
សមតុល្យនាដើមការិយបរិច្ឆេទ	7,341,834	1,818,636	5,686,194	1,408,520
ចំណាយពន្ធលើប្រាក់ចំណេញ	8,595,430	2,139,231	9,611,026	2,380,735
ពន្ធលើប្រាក់ចំណេញបានបង់	(9,571,807)	(2,382,232)	(7,955,386)	(1,970,619)
លម្អៀងពីអត្រាប្តូរប្រាក់	-	8,600	-	-
សមតុល្យនាចុងការិយបរិច្ឆេទ	6,365,457	1,584,235	7,341,834	1,818,636

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណេញ ដែលបានបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ប្រាក់ចំណេញមុនដកពន្ធ	34,191,548	8,509,594	28,497,528	7,059,086
ចំណាយពន្ធលើប្រាក់ចំណេញតាម				
អត្រាពន្ធ 20%	6,838,310	1,701,919	5,699,506	1,411,817
ការកែសម្រួល៖				
ចំណាយដែលមិនអាចកាត់កងបាន	986,537	245,529	3,704,685	917,683
បង្គរពន្ធលើប្រាក់ចំណេញខ្វះ (លើស)				
ពីឆ្នាំមុន	(398,281)	(99,124)	206,835	51,235
ភាពខុសគ្នាជាបណ្តោះអាសន្ន	-	-	(2,420,242)	(599,515)
ពន្ធលើប្រាក់ចំណេញ	7,426,566	1,848,324	7,190,784	1,781,220

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

15. ពន្ធលើប្រាក់ចំណេញ (តពីទំព័រមុន)

15.2 ពន្ធពន្យារលើប្រាក់ចំណេញ

ព័ត៌មានលម្អិតអំពីពន្ធពន្យារលើប្រាក់ចំណេញជាទ្រព្យសកម្ម(បំណុល) ដែលត្រូវបានទទួលស្គាល់ក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
សំវិធានធនលើការខាតបង់ឥណទាន	2,323,304	578,224	2,036,798	504,533
បង្គរមូលនិធិសោធននិវត្តន៍បុគ្គលិក	622,322	154,884	1,966,792	487,191
កម្រៃជើងសារលើដំណើរការឥណទានដែល មិនទាន់រំលស់	3,871,430	963,522	1,528,414	378,601
គណនីបង្គរ	852,231	212,103	667,763	165,411
ទ្រព្យ និងបរិក្ខារ	(531,315)	(132,234)	(230,659)	(57,136)
ពន្យារលើប្រាក់ចំណេញជាទ្រព្យសកម្ម - សុទ្ធ	7,137,972	1,776,499	5,969,108	1,478,600

16. ដើមទុន

(i) ចំនួនភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

	2018	2017
គិតត្រឹមថ្ងៃទី១ ខែមករា	3,165,092	1,405,092
ភាគហ៊ុនបន្ថែម	1,648,000	1,760,000
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	4,813,092	3,165,092

(ii) ភាគហ៊ុនធម្មតាត្រូវបានចុះបញ្ជី បោះផ្សាយ និងទូទាត់ក្នុងតម្លៃចារឹក 25,000រៀល ក្នុង១ភាគហ៊ុន។

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ដើមទុន	120,327,300	29,947,063	79,127,300	19,600,520

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

16. ដើមទុន (តំបន់ព័រមុន)

ព័ត៌មានលម្អិតនៃភាគទុនិកមានដូចខាងក្រោម៖

	2018			2017		
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	%	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	%
SCSB	96,273,850	23,960,640	80.01	-	-	-
Agora Micro-finance N.V	24,053,425	5,986,417	19.99	40,139,850	9,942,990	50.73
AMK- Staff Association	25	6	0.00	2,383,350	590,376	3.01
Rural Impulse Fund II	-	-	-	19,473,175	4,823,675	24.61
PROPARCO	-	-	-	11,826,075	2,929,422	14.95
CLDF	-	-	-	5,304,850	1,314,057	6.70
	120,327,300	29,947,063	100	79,127,300	19,600,520	100.00

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ៧-០១៦-១១៧ ប្រ.ក ស្តីពីដើមទុនចុះបញ្ជីអប្បបរមានៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (“ប្រកាស”)។ ប្រកាសនេះតម្រូវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានដើមទុនចុះបញ្ជីអប្បបរមាចំនួន 120 ពាន់លានរៀល (ប្រហែល 30 លានដុល្លារអាមេរិក)។ បន្ទាប់មក នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយសារចរលេខ ធ៧-០១៦-០០១ប្រ.ក ស្តីពីការអនុវត្តប្រកាសស្តីអំពីដើមទុនចុះបញ្ជីអប្បបរមានៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលតម្រូវឲ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុបញ្ចូលទឹកប្រាក់ពាក់កណ្តាលនៃដើមទុនដែលត្រូវបន្ថែម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ និងត្រូវបំពេញបង្រួបនៅត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ។

ឆ្លើយតបទៅនឹងប្រកាសនេះ ក្រុមហ៊ុនបានបង្កើនដើមទុន 44 ពាន់លានរៀល និង 41.2 ពាន់លានរៀលជាមួយនឹងការអនុម័តពីធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ និងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ រៀងគ្នា។

នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើប្រតិបត្តិការទិញភាគហ៊ុនដោយក្រុមហ៊ុនThe Shanghai Commercial and Savings Bank Limited (“SCSB”) ចំនួន 80.01% នៃភាគហ៊ុនសរុប។ Agora Microfinance N.V. និងសមាគមបុគ្គលិក អេ អឹម ខេ នឹងបន្តធ្វើជាភាគទុនិកផ្សេងទៀតបន្ទាប់ពីការផ្លាស់ប្តូរត្រូវបានបញ្ចប់។ ការកែសម្រួលអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ និង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រៀងគ្នា។ ប្រតិបត្តិការនេះត្រូវបានបញ្ចប់យ៉ាងពេញលេញ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ 2018 ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

16. ដើមទុន (តំបន់ទំព័រមុន)

ទុនបម្រុង

ក្រោមកិច្ចព្រមព្រៀងឥណទានពី ICO (កំណត់សម្គាល់ 12) ក្រុមហ៊ុនតម្រូវឲ្យផ្ទេរទុនបម្រុងចំនួន 3.5% នៃប្រាក់កម្ចីនៅសល់ជាមួយ ICO ពីប្រាក់ចំណេញសុទ្ធជារៀងរាល់ចុងឆ្នាំ ដើម្បីបញ្ចូលទៅក្នុងគណនីទុនបម្រុង សម្រាប់ការពង្រឹងមូលធន។ ICO ពុំមានសិទ្ធិក្នុងការទទួលបានផលពីទុនបម្រុងនេះទេ។

17. ចំណូលការប្រាក់

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ឥណទានផ្តល់ដល់អតិថិជន	176,580,955	43,947,475	190,477,236	47,182,867
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	1,536,504	382,405	1,177,611	291,705
	178,117,459	44,329,880	191,654,847	47,474,572

18. ចំណាយការប្រាក់

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ប្រាក់កម្ចី	38,778,596	9,651,218	32,131,700	7,959,301
ប្រាក់បញ្ញើរបស់អតិថិជន	31,168,093	7,757,116	26,979,297	6,683,006
មូលនិធិសាធាននិវត្តន៍បុគ្គលិក	421,346	104,865	868,251	215,074
	70,368,035	17,513,199	59,979,248	14,857,381

19. ចំណាយកម្រៃសេវាកម្ម និងកម្រៃជើងសារ

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ប្រាក់លើកទឹកចិត្តសម្រាប់ប្រធានធនាគារ				
ភូមិ និងភ្នាក់ងារធនាគារចល័ត	7,778,660	1,935,953	9,727,280	2,409,532
កម្រៃលើប្រាក់កម្ចី និងកិច្ចសន្យាការដោះដូរ	1,613,513	401,571	2,132,813	528,316
	9,392,173	2,337,524	11,860,093	2,937,848

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

20. ចំណូលផ្សេងៗ

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
កម្រៃសេវាឥណទាន	60,219,627	14,987,463	18,444,822	4,568,943
កម្រៃសេវាធនាគារចល័ត ដែលទទួលបានពី អតិថិជន	3,383,510	842,088	5,301,956	1,313,341
កម្រៃជើងសារធានារ៉ាប់រងខ្នាតតូច	2,542,933	632,885	2,343,315	580,459
ការពិន័យលើឥណទាន	2,372,122	590,374	1,225,787	303,638
ការទូទាត់សងទៅភាគទុនិក	1,379,335	343,289	-	-
កម្រៃសេវាបើកប្រាក់បៀវត្សរ៍ និងការទូទាត់	1,053,364	262,161	750,067	185,798
កម្រៃផ្ទេរប្រាក់	385,440	95,928	526,489	130,416
ឥណទានដែលប្រមូលបានវិញ	69,436	17,281	67,710	16,772
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	60,008	14,935	126,183	31,257
ចំណូលពីអត្រាប្តូរប្រាក់ (សុទ្ធ)	425	106	-	-
ចំណូលផ្សេងៗ	255,398	63,564	203,056	50,299
	71,721,598	17,850,074	28,989,385	7,180,923

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

21. ចំណាយប្រតិបត្តិការផ្សេងៗ

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ចំណាយបុគ្គលិក និងចំណាយជាប់				
ពាក់ព័ន្ធផ្សេងៗ	77,054,346	19,177,289	59,908,392	14,839,830
ចំណាយលើការជួលការិយាល័យ	8,912,059	2,218,034	8,451,166	2,093,427
ចំណាយផ្នែកវិជ្ជាជីវៈ	6,607,585	1,644,496	6,933,932	1,717,595
ចំណាយរំលស់	6,045,420	1,504,584	5,771,658	1,429,690
ចំណាយលើការដឹកជញ្ជូន	5,080,305	1,264,387	4,193,322	1,038,722
ចំណាយលើគ្រឿងសង្ហារឹមដែល				
មិនមែនមូលធនកម្ម	2,773,711	690,321	2,841,620	703,894
ចំណាយលើសេវាសន្តិសុខ	2,555,259	635,953	2,534,122	627,724
ចំណាយទឹកភ្លើង	1,925,046	479,106	1,881,886	466,160
ចំណាយទំនាក់ទំនង	1,659,185	412,938	1,563,851	387,379
ចំណាយអាជ្ញាប័ណ្ណ				
ធនាគារជាតិនៃកម្ពុជា	1,492,333	371,412	1,497,500	370,944
ចំណាយសម្ភារៈការិយាល័យ	1,482,479	368,959	1,753,075	434,252
ចំណាយបោះពុម្ព	1,304,840	324,749	1,560,174	386,469
ចំណាយលើការជួសជុល និងថែទាំ	1,023,511	254,731	1,211,642	300,134
កម្រៃធនាគារ	899,247	223,805	754,363	186,862
ចំណាយលើការផ្សព្វផ្សាយ	819,736	204,016	824,286	204,183
ចំណាយផ្សេងៗ	61,518	15,311	3,467,310	858,883
ខាតពីការលក់ទ្រព្យ និងបរិក្ខារ	2,588	644	46,387	11,490
ខាតពីអត្រាប្តូរប្រាក់ (សុទ្ធ)	-	-	94,183	23,330
ចំណាយលើការពិន័យ	-	-	1,447,434	358,542
ចំណាយផ្សេងៗ	2,625,594	653,457	1,040,734	257,799
	122,324,762	30,444,192	107,777,037	26,697,309

ចំណាយផ្សេងៗ រួមមានចំណាយលើការស្នាក់នៅ និងការធ្វើដំណើររបស់ក្រុមប្រឹក្សាភិបាល ការលុបចេញពីបញ្ជីទៅលើការខាតប្រតិបត្តិការ ហើយនឹងការបណ្តុះបណ្តាលបុគ្គលិក។

22. ប្រាក់ជំនួយ

ប្រាក់ជំនួយ គឺជាមូលនិធិទទួលបានពី Water.org សម្រាប់កម្មវិធីគ្រប់គ្រងដោយក្រុមហ៊ុន ក្នុងផ្នែកមួយចំនួនដែលបានចែងក្នុងកិច្ចព្រមព្រៀងជំនួយ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ភតិសន្យា

ក្រុមហ៊ុន បានជួលការិយាល័យ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងភតិសន្យាប្រតិបត្តិការ ជាមួយនឹងការព្រមព្រៀងទូទាត់ភតិសន្យាអប្បបរមា ដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ក្នុងអំឡុង 1 ឆ្នាំ	4,920,562	1,224,630	4,412,986	1,093,135
ច្រើនជាង 1 ឆ្នាំ ទៅ 5 ឆ្នាំ	10,214,766	2,542,251	7,793,360	1,930,483
ច្រើនជាង 5 ឆ្នាំ	8,874,340	2,208,646	3,516,893	871,165
	24,009,668	5,975,527	15,723,239	3,894,783

ក្នុងអាជីវកម្មធម្មតា ក្រុមហ៊ុនមានកិច្ចសន្យា ហើយកើតមានបំណុលយថាហេតុជាក់លាក់ ដែលពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវច្បាប់។ ពុំមានការខាតបង់ជាសារវន្តពីប្រតិបត្តិការទាំងនេះទេ ដែលរួមមាន៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស	70,315,000	17,500,000	24,222,000	6,000,000
សមតុល្យនៅសល់នៃឥណទានសងបណ្តាក់	19,431,347	4,836,074	52,702,634	13,054,901

ក្រុមហ៊ុន មានកិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេសចំនួន 10 (2017៖ 7 កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជ ដែលមានសមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ក្រុមហ៊ុនចុះកិច្ចសន្យាទាំងនេះ ដើម្បីគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់។

24. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធភាព

ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធភាព ក្នុងការអំឡុងឆ្នាំមានដូចជា៖

សម្ព័ន្ធភាព	ប្រភេទនៃប្រតិបត្តិការ	2018		2017	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ក្រុមប្រឹក្សាភិបាល	លាភការ	404,407	100,649	154,044	38,158
គណៈគ្រប់គ្រងជាន់ខ្ពស់	ចំណូលការប្រាក់	3,779	941	8,615	2,134
	លាភការ	2,519,951	627,166	1,886,656	467,341

គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

24. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធព្យាបាល (តំបន់ព័រមុន)

សមតុល្យជាមួយសម្ព័ន្ធព្យាបាល នាការិយបរិច្ឆេទ មានដូចខាងក្រោម៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	2018		2017	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
គណៈគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើ	2,194,602	546,193	707,195	175,178
	ឥណទាន	68,987	17,169	79,186	19,615
Agora Microfinance	ប្រាក់បញ្ញើ	4,641,413	1,155,155	1,826,364	452,406
N,V (ភាគទុនិក)					
PROPARCO (ភាគទុនិក) កម្ចី / អនុបណ្ឌាល		-	-	19,401,600	4,805,945

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពរបស់ក្រុមហ៊ុនឆ្លុះបញ្ចាំង ពីហានិភ័យហិរញ្ញវត្ថុផ្សេងៗគ្នាដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និង ហានិភ័យសាច់ប្រាក់ងាយស្រួល។ ការទប់ស្កាត់ហានិភ័យ គឺជាស្វ័យយ៉ាងសំខាន់ក្នុងការប្រតិបត្តិ អាជីវកម្មហិរញ្ញវត្ថុ និងហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចចៀសរួចក្នុង អាជីវកម្ម។

ក្រុមហ៊ុនបានចុះកិច្ចសន្យាដោះដូររូបិយប័ណ្ណនាពេលអនាគត ដើម្បីគ្រប់គ្រងហានិភ័យអត្រា ប្តូរប្រាក់ (កំណត់សម្គាល់ 23)។

ក្រុមហ៊ុនមានគោលបំណង អនុលោមតាមបទប្បញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជាក្នុងការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិង បំណុល និង គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីធ្វើការអនុវត្តប៉ារ៉ាម៉ែត្រ ដ៏ទូលំទូលាយ នៃហានិភ័យ ដែលអាចទទួលយកបានសម្រាប់ក្រុមហ៊ុន និងត្រួតពិនិត្យលើសកម្មភាពទាំងឡាយ ណាដែលផ្ទុយនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

ក្រុមហ៊ុន មានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	79,801,749	19,861,062	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	220,429,000	54,860,379	127,738,829	31,642,019
សមតុល្យនៅធនាគារផ្សេងៗ	13,321,505	3,315,457	41,603,644	10,305,584
ឥណទានផ្តល់ដល់អតិថិជន	975,318,202	242,737,233	810,721,760	200,822,829
ទ្រព្យសកម្មផ្សេងៗ	9,334,963	2,323,286	8,670,597	2,147,782
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,298,205,419	323,097,417	1,058,179,333	262,120,221
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	638,164,858	158,826,495	476,894,860	118,131,003
ប្រាក់កម្ចី	475,759,359	118,407,008	425,530,473	105,407,598
អនុបំណុល	34,646,200	8,622,748	19,401,600	4,805,945
បំណុលផ្សេងៗ	46,278,733	11,517,852	30,487,891	7,552,115
បំណុលហិរញ្ញវត្ថុសរុប	1,194,849,150	297,374,103	952,314,824	235,896,661

ការគ្រប់គ្រងមូលធន

គោលបំណងសំខាន់នៃការគ្រប់គ្រងមូលធនរបស់ក្រុមហ៊ុន គឺដើម្បីធានាបានថាក្រុមហ៊ុនបានអនុលោមតាមលក្ខខណ្ឌតម្រូវមូលធនផ្សេងៗ និងរក្សាស្ថានភាពហិរញ្ញវត្ថុឱ្យរឹងមាំ ហើយនិងអនុបាតមូលធនល្អប្រសើរ ដើម្បីគាំទ្រអាជីវកម្មរបស់ខ្លួន និងបង្កើនតម្លៃទ្រព្យធន ភាគទុនិកជាអតិបរមា។

ក្រុមហ៊ុន គ្រប់គ្រងរចនាសម្ព័ន្ធមូលធនរបស់ខ្លួន និងធ្វើការកែសម្រួលវា ដើម្បីឆ្លុះបញ្ចាំងនូវការប្រែប្រួលនូវលក្ខខណ្ឌសេដ្ឋកិច្ចផ្សេងៗ និងចរិតលក្ខណៈនៃសកម្មភាពដែលមានហានិភ័យ។ ដើម្បីថែរក្សា ឬ កែសម្រួលរចនាសម្ព័ន្ធមូលធនរបស់ក្រុមហ៊ុន អាចកែសម្រួលនូវចំនួនភាគលាភ ដែលត្រូវផ្តល់ឲ្យភាគទុនិក ការចំណេញពីមូលធន ឬ ការបោះនូវមូលបត្រមូលធនបន្ថែម។ ពុំមានការកែប្រែ ណាមួយបានកើតឡើង ដែលពាក់ព័ន្ធនឹងគោលបំណង គោលនយោបាយ និងដំណើរការពីឆ្នាំមុននោះទេ។

មូលនិធិផ្ទាល់សុទ្ធ និងទ្រព្យសកម្មដែលបានថ្លឹងហានិភ័យ ត្រូវបានគណនាផ្អែកតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងជឿជាក់ថា ក្រុមហ៊ុនបានអនុលោមតាមអនុបាតសោធនភាពរបស់ធនាគារជាតិនៃកម្ពុជា ដែលមានកម្រិតទាបបំផុត 15% និងបានអនុវត្តតាមលក្ខខណ្ឌលើតម្រូវការមូលធនផ្សេងៗ។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាបរិញ្ញាបត្រ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិញ្ញាបត្រ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យបរិញ្ញាបត្រ (តពីទំព័រមុន)

25.1 ហានិភ័យឥណទាន

ក្រុមហ៊ុន ចាត់វិធានការលើការលេចឡើងនូវហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឲ្យមានការខាតបង់បរិញ្ញាបត្រចំពោះក្រុមហ៊ុនដោយការមិនអនុវត្តនូវកាតព្វកិច្ច។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់ក្រុមហ៊ុន។ ហានិភ័យឥណទានកើតឡើងជាចម្បងក្នុងសកម្មភាពផ្តល់ឥណទាន ដែលមានចំពោះឥណទានផ្តល់ដល់អតិថិជន។ ការគ្រប់គ្រងហានិភ័យឥណទានត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការឥណទាន។

ក. ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុន វាយតម្លៃពីលទ្ធភាពនៃការខកខានមិនបំពេញកាតព្វកិច្ចរបស់បុគ្គលនីមួយៗ ដោយផ្អែកលើគោលការណ៍ នីតិវិធី និងការអនុវត្តន៍ឥណទាន។ គណៈកម្មាធិការឥណទានជាអ្នកទទួលខុសត្រូវក្នុងការកំណត់នូវភាពសមស្រប និងភាពគ្រប់គ្រាន់នៃគោលនយោបាយឥណទាន។

ខ. ការត្រួតពិនិត្យដែនកំណត់ និងគោលនយោបាយទប់ស្កាត់នៃហានិភ័យ

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅរូបវន្តបុគ្គល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគ្រប់គ្រងការកំណត់ និងការត្រួតពិនិត្យ នូវការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលហានិភ័យឥណទាន ត្រូវបានកំណត់អត្តសញ្ញាណ។ ហានិភ័យឥណទានធំៗត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ចំពោះឥណទាន ដែលផ្តល់ឲ្យអ្នកទទួលប្រយោជន៍ណាម្នាក់ ដែលមានចំនួនទឹកប្រាក់លើស 2% សម្រាប់ឥណទានឯកត្តជន និង 3% សម្រាប់ឥណទានក្រុម នៃមូលនិធិផ្ទាល់សុទ្ធ របស់ក្រុមហ៊ុន យោងតាមប្រកាស ធ៧-០៧-២០១៣ ប្រ.ក នៃធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុនមានគោលនយោបាយ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន ។ ការអនុវត្តន៍ដ៏សាមញ្ញបំផុត គឺការធានាក្នុងទម្រង់ជាវត្ថុបញ្ចាំសម្រាប់ឥណទានផ្តល់ដល់អតិថិជន ដែលជាការអនុវត្តជាទូទៅ។ ក្រុមហ៊ុនទទួលបានផលដែរនូវការធានា ជាឯកត្តបុគ្គលសម្រាប់ឥណទានជាក្រុម។ ក្រុមហ៊ុនអនុវត្តតាមគោលការណ៍ណែនាំ ស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ចាំ ឬ ការបញ្ចៀសហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំចម្បងៗដើម្បីធានាលើឥណទានផ្តល់ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិទាក់ទិននឹងលំនៅដ្ឋាន (ដី អាគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជា ដី និងអាគារ។

គ. គោលនយោបាយក្នុងការកំណត់ឱនភាពតម្លៃ និងការធ្វើសំវិធានធន

ក្រុមហ៊ុនតម្រូវឲ្យអនុវត្ត តាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ដែលស្របតាមប្រកាស ដូចបានបង្ហាញក្នុងកំណត់សម្គាល់ 2.3.7.1 ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

25.1 ហានិភ័យឥណទាន (តំបន់ព័រមុន)

ឃ. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានសង្ខេបដូចមានខាងក្រោម៖

	2018		2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)
ឥណទានមិនហួសកាលកំណត់ និងមិនខាតបង់ (i)	977,847,993	243,366,847	796,449,718	197,287,520
ឥណទានហួសកាលកំណត់ និងមិនខាតបង់ (ii)	21,607,909	5,377,777	22,791,530	5,645,660
ឥណទានឯកវ័ន្តបុគ្គលខាតបង់ (iii)	16,991,407	4,228,822	17,549,252	4,347,103
ឥណទានផ្តល់ដល់អតិថិជនរួម	1,016,447,309	252,973,446	836,790,500	207,280,283

សម្រាប់គោលបំណងនៃសំវិធានធនឥណទានការរំពឹងទុកពីការប្រមូលមកវិញពីទ្រព្យបញ្ចាំ (លើកលែងសាច់ប្រាក់) មិនត្រូវបានយកមកពិចារណាឡើយ ដោយផ្អែកតាមតម្រូវការ របស់ធនាគារជាតិនៃកម្ពុជា។

(i) ឥណទានផ្តល់ដល់អតិថិជនមិនហួសកាលកំណត់ និងមិនខាតបង់

ឥណទានមិនហួសកាលកំណត់ មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាតែមានព័ត៌មានផ្សេងទៀតបង្ហាញពីភាពផ្ទុយគ្នា។

(ii) ឥណទានផ្តល់ដល់អតិថិជនហួសកាលកំណត់ និងមិនខាតបង់

ឥណទានហួសកាលកំណត់រយៈពេលតិចជាង 15ថ្ងៃ (សម្រាប់ឥណទានរយៈពេលខ្លី) និងឥណទានហួសកាលកំណត់រយៈពេលតិចជាង 30ថ្ងៃ (សម្រាប់ឥណទានរយៈពេលវែង) មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាតែមានព័ត៌មានផ្សេងៗទៀតបង្ហាញពីភាពផ្ទុយគ្នា។ យោងតាមប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១៧-៣៤៤ ស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភីមិន។

(iii) ឥណទានផ្តល់ដល់ឯកវ័ន្តបុគ្គលខាតបង់

យោងតាមប្រកាសលេខ ធ៧-០១៧-៣៤៤ ស្តីពីការចាត់ថ្នាក់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភីមិន ដែលឥណទាន និងបុរេប្រទាន ត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ ឥណទានសង្ស័យ និង ឥណទានខាតបង់ ដែលត្រូវបានចាត់ទុកថាជាឥណទានមិនដំណើរការ និងត្រូវធ្វើសំវិធានធន។ ហើយកម្រិតអប្បបរមាជាក់លាក់នៃការធ្វើសំវិធានធនសម្រាប់ការខាតបង់ ត្រូវបានធ្វើឡើងផ្អែកតាមការចាត់ថ្នាក់ ដែលពាក់ព័ន្ធលុះត្រាតែមានព័ត៌មានផ្សេងទៀត បង្ហាញពីភាពផ្ទុយគ្នា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.2 ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរការផ្ទៃក្នុងធនធានមនុស្ស និងប្រព័ន្ធបច្ចេកវិទ្យា ឬបណ្តាលមកពីកត្តាខាងក្រៅត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតឡើងនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យដ៏សមស្រប និងការវាយតម្លៃ ពីសកម្មភាពអាជីវកម្មពីផ្នែកត្រួតពិនិត្យ និងគាំទ្រដោយឯករាជ្យពីផ្នែកអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឲ្យបង្កើតច្បាស់លាស់នូវរចនាសម្ព័ន្ធ តួនាទី និងគោលនយោបាយត្រួតពិនិត្យ។ គោលនយោបាយ និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងនីមួយៗត្រូវបានអនុវត្ត។ វិធានការណ៍ទាំងនេះរួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធត្រួតពិនិត្យ ការរៀបចំនូវនីតិវិធី និងឯកសារសម្គាល់។ វិធានការណ៍ទាំងនេះត្រូវបានត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុ។

25.3 ហានិភ័យទីផ្សារ

ក្រុមហ៊ុន ប្រឈមនឹងលើការលេចឡើងនូវហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឲ្យតម្លៃទីផ្សារបច្ចុប្បន្ន ឬលំហូរសាច់ប្រាក់នាអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលដោយសារតែការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីបម្រែបម្រួលនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះត្រូវប្រឈមនឹងបម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ និងជាបម្រែបម្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រា ឬតម្លៃទីផ្សារដូចជា អត្រាការប្រាក់ការពន្យារឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធន។

(i) ហានិភ័យប្តូររូបិយប័ណ្ណ

ក្រុមហ៊ុន ធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក ខ្មែររៀល និង ថៃបាត។

ហានិភ័យប្តូររូបិយប័ណ្ណកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលត្រូវបានទទួលស្គាល់ជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.3 ហានិភ័យទីផ្សារ (តពីទំព័រមុន)

(i) ហានិភ័យប្តូររូបិយប័ណ្ណ (តពីទំព័រមុន)

សមតុល្យរូបិយវត្ថុជាទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរទៅជាប្រាក់រៀល សមមូលនៃរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

	2018			2017		
	រៀល ពាន់រៀល	ដុល្លារអាមេរិក ពាន់រៀល	ថៃបាត ពាន់រៀល	រៀល ពាន់រៀល	ដុល្លារអាមេរិក ពាន់រៀល	ថៃបាត ពាន់រៀល
ធាតុក្នុងតារាងតុល្យការទ្រព្យសកម្មហិរញ្ញវត្ថុ						
សាចប្រាក់ក្នុងដៃ	34,969,773	41,322,510	3,509,466	33,701,566	33,893,992	1,848,945
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5,045,631	215,383,369	-	17,595,906	110,142,923	-
សមតុល្យនៅធនាគារផ្សេងៗ	2,565,225	5,376,724	5,379,556	10,164,932	27,005,500	4,433,212
ឥណទានផ្តល់ដល់អតិថិជន	650,937,216	274,805,308	49,575,678	575,973,106	196,897,958	37,850,696
ទ្រព្យសកម្មផ្សេងៗ	6,121,496	2,759,552	453,915	5,990,447	2,277,375	402,775
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	699,639,341	539,647,463	58,918,615	643,425,957	370,217,748	44,535,628
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	313,084,395	307,552,382	17,528,081	297,092,477	165,805,761	13,996,622
ប្រាក់កម្ចី	142,956,556	304,424,609	28,378,194	159,061,667	238,794,606	27,674,200
អនុបំណុល	14,551,200	20,095,000	-	19,401,600	-	-
បំណុលផ្សេងៗ	16,379,307	27,157,138	2,742,288	15,625,063	13,818,270	1,044,558
បំណុលហិរញ្ញវត្ថុសរុប	486,971,458	659,229,129	48,648,563	491,180,807	418,418,637	42,715,380

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.3 ហានិភ័យទីផ្សារ (តពីទំព័រមុន)

(i) ហានិភ័យប្តូររូបិយប័ណ្ណ (តពីទំព័រមុន)

	2018			2017		
	រៀល ពាន់រៀល	ដុល្លារអាមេរិក ពាន់រៀល	ថៃបាត ពាន់រៀល	រៀល ពាន់រៀល	ដុល្លារអាមេរិក ពាន់រៀល	ថៃបាត ពាន់រៀល
សមាសធាតុក្រៅតារាងតុល្យការ						
កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស	(70,332,500)	70,332,500	-	(16,148,000)	24,222,000	(8,074,000)
	(70,332,500)	70,332,500	-	(16,148,000)	24,222,000	(8,074,000)
រូបិយប័ណ្ណចំហសុទ្ធ	142,335,383	(49,249,166)	10,270,052	136,097,150	(23,978,889)	(6,253,752)
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	35,424,436	(12,257,134)	2,556,011	33,712,447	(5,939,779)	(1,549,109)

ក្រុមហ៊ុនបានចុះកិច្ចសន្យាទាំងនេះ ដើម្បីការពារហានិភ័យរូបិយប័ណ្ណ។ ដោយឥទ្ធិពលនៃហានិភ័យត្រូវបានចាត់ជាអប្បបរមា ដូចនេះពុំមានការវិភាគស៊ីជម្រៅ សម្រាប់ហានិភ័យប្តូររូបិយប័ណ្ណ ត្រូវបានបង្ហាញទេ។

(ii) ហានិភ័យតម្លៃ

ក្រុមហ៊ុន មិនប្រឈមចំពោះហានិភ័យតម្លៃមូលបត្រទេ ពីព្រោះក្រុមហ៊ុនមិនបានកាន់កាប់ការវិនិយោគណាមួយ ដែលបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការជាមូលបត្រ ដែលអាចលក់បាន ឬ មូលបត្រជាតម្លៃទីផ្សារសមស្រប ដែលត្រូវទទួលស្គាល់ថាចំណេញ ឬ ខាត។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់តាមលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដែលនឹងប្រែប្រួលដោយសារតែបម្រែបម្រួលអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តាមតម្លៃទីផ្សារ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារតែការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.3 ហានិភ័យទីផ្សារ (តពីទំព័រមុន)

(iii) ហានិភ័យអត្រាការប្រាក់ (តពីទំព័រមុន)

តម្លៃបន្ថែមលើការប្រាក់ អាចកើនឡើងដោយសារតែបម្រែបម្រួល និងអាចកាត់បន្ថយការខាតក្នុងព្រឹត្តិការណ៍ដែលបម្រែបម្រួលមិនត្រូវបានរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងក្រុមហ៊ុនមិនមានគោលនយោបាយណាមួយ ដើម្បីដាក់កំណត់លើកម្រិតគម្លាតនៃការកំណត់ថ្លៃអត្រាការប្រាក់ឡើងវិញដែលត្រូវធ្វើនោះឡើយ។ ទោះយ៉ាងណា គណៈគ្រប់គ្រងជាធម្មតា ក៏ត្រួតពិនិត្យមើលលើគម្លាតនេះដែរ។

ហានិភ័យអត្រាការប្រាក់ កើតឡើងពីភាពដែលអាចកើតមានឡើង ដែលថាការប្រែប្រួលអត្រាការប្រាក់ នឹងជះឥទ្ធិពលដល់លទ្ធភាពប្រាក់ចំណេញនាពេលអនាគត ឬតម្លៃទីផ្សារនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុន ត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ ស្តែងចេញពីគម្លាតនៃការកំណត់ថ្លៃអត្រាការប្រាក់សាជាថ្មីរបស់ទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះ ដោយផ្ដើមផ្ដល់ការកំណត់ថ្លៃទ្រព្យសកម្ម និង បំណុលឡើងវិញតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

ក្រុមហ៊ុនពុំមានទ្រព្យសកម្ម និងបំណុល ដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារផ្សេងៗទទួលបានការប្រាក់ថេរ នៅក្នុងចន្លោះពេលនៃប្រាក់បញ្ញើ ហើយឥណទានផ្តល់ដល់អតិថិជនក៏ទទួលបាននូវការប្រាក់ថេរ ដោយផ្អែកលើសមតុល្យដែលនៅសល់ និងតាមរយៈពេលដែលបានព្រមព្រៀងគ្នា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.3 ហានិភ័យទីផ្សារ (តពីទំព័រមុន)

(iii) ហានិភ័យអត្រាការប្រាក់ (តពីទំព័រមុន)

	រហូតដល់ 1 ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	ពុំមានការប្រាក់ ពាន់រៀល	សរុប ពាន់រៀល	អត្រាថ្លឹង ជាមធ្យម %
2018								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	79,801,749	79,801,749	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	14,219,224	1,623,515	71,090,082	-	-	133,496,179	220,429,000	0.83
សមតុល្យនៅធនាគារផ្សេងៗ	4,072,882	9,248,623	-	-	-	-	13,321,505	0.14
ឥណទានផ្តល់ដល់អតិថិជន	48,784,511	188,687,999	534,875,956	200,952,032	2,017,704	-	975,318,202	18.04
ទ្រព្យសកម្មផ្សេងៗ	9,334,963	-	-	-	-	-	9,334,963	-
	76,411,580	199,560,137	605,966,038	200,952,032	2,017,704	213,297,928	1,298,205,419	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	287,177,459	71,000,471	238,147,130	41,839,798	-	-	638,164,858	6.10
ប្រាក់កម្ចី	21,770,714	26,059,904	176,670,913	251,257,828	-	-	475,759,359	7.38
អនុបំណុល	-	-	8,869,400	25,776,800	-	-	34,646,200	17.68
បំណុលផ្សេងៗ	-	14,816,599	30,612,520	849,614	-	-	46,278,733	-
	308,948,173	111,876,974	454,299,963	319,724,040	-	-	1,194,849,150	
ឥតគិតតាមកាលស័ក	(232,536,593)	87,683,163	151,666,075	(118,772,008)	2,017,704	213,297,928	103,356,269	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	(57,873,717)	21,822,589	37,746,659	(29,559,982)	502,166	53,085,597	25,723,312	

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.3 ហានិភ័យទីផ្សារ (តពីទំព័រមុន)

(iii) ហានិភ័យអត្រាការប្រាក់ (តពីទំព័រមុន)

	រហូត 1 ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	ពុំមានការប្រាក់ ពាន់រៀល	សរុប ពាន់រៀល	អត្រាថ្លឹង ជាមធ្យម %
2017								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	69,444,503	69,444,503	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	200,000	96,322,820	-	-	31,216,009	127,738,829	1.06
សមតុល្យនៅធនាគារផ្សេងៗ	16,595	33,773,880	-	-	-	7,813,169	41,603,644	0.14
ឥណទានផ្តល់ដល់អតិថិជន	52,055,677	98,723,443	477,411,587	180,426,203	2,104,850	-	810,721,760	21.00
ទ្រព្យសកម្មផ្សេងៗ	8,670,597	-	-	-	-	-	8,670,597	-
	60,742,869	132,697,323	573,734,407	180,426,203	2,104,850	108,473,681	1,058,179,333	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	237,613,359	55,568,302	140,901,026	42,812,173	-	-	476,894,860	6.05
ប្រាក់កម្ចី	5,316,738	9,447,440	171,045,743	230,677,504	9,043,048	-	425,530,473	7.38
អនុបំណុល	-	-	4,850,400	14,551,200	-	-	19,401,600	17.69
បំណុលផ្សេងៗ	-	3,986,414	20,954,990	5,546,487	-	-	30,487,891	-
	242,930,097	69,002,156	337,752,159	293,587,364	9,043,048	-	952,314,824	
គម្លាតតាមកាលសាវត្ថុ	(182,187,228)	63,695,167	235,982,248	(113,161,161)	(6,938,198)	108,473,681	105,864,509	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	(45,129,360)	15,777,847	58,454,855	(28,031,003)	(1,718,652)	26,869,874	26,223,560	

គ្រឹះស្ថានបរិក្ខេបប្រឹក្សាប្រឹក្សា អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ប្រឹក្សាប្រឹក្សា (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យប្រឹក្សាប្រឹក្សា (តពីទំព័រមុន)

25.4 ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យ ដែលក្រុមហ៊ុនពុំមានលទ្ធភាពសងបំណុលរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលប្រឹក្សាប្រឹក្សា នៅពេលវាដល់កាលកំណត់សង និងពុំមានប្រាក់បង្វិលនៅពេលគេដកប្រាក់។ មូលហេតុទាំងនេះ ធ្វើឲ្យក្រុមហ៊ុនខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើជូនអតិថិជនឲ្យបានទាន់ពេលវេលា និងខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រង ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំហើយនិងព័ត៌មាននៃកាលវេលាសងរបស់បំណុល។ ការត្រួតពិនិត្យ និងការរាយការណ៍ មានលក្ខណៈជាស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ដោយរំពឹងទុក ពីព្រោះរយៈពេលទាំងនេះ ជាការិយបរិច្ឆេទនៃគន្លឹះដ៏សំខាន់សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង ត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងរៀបចំផែនការការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនតាមកាលវេលាសងដែលពាក់ព័ន្ធ ដោយផ្អែកលើការិយបរិច្ឆេទនៅសល់នាការបរិច្ឆេទតុល្យការ ទៅនឹងកាលវេលាសងក្នុងកិច្ចសន្យា ឬតាមការប៉ាន់ស្មានកាលវេលាសង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.4 ហានិភ័យសាច់ប្រាក់ងាយស្រួល (តពីទំព័រមុន)

2018

ទ្រព្យសកម្មហិរញ្ញវត្ថុ

	រហូតដល់ 1 ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	79,801,749	-	-	-	-	79,801,749
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	91,557,979	1,623,515	71,090,082	-	56,157,424	220,429,000
សមតុល្យនៅធនាគារផ្សេងៗ	4,276,773	9,044,732	-	-	-	13,321,505
ឥណទានផ្តល់ដល់អតិថិជន	48,784,511	188,687,999	534,875,956	200,952,032	2,017,704	975,318,202
ទ្រព្យសកម្មផ្សេងៗ	9,334,963	-	-	-	-	9,334,963

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

233,755,975	199,356,246	605,966,038	200,952,032	58,175,128	1,298,205,419
--------------------	--------------------	--------------------	--------------------	-------------------	----------------------

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	287,177,459	71,000,471	238,147,130	41,839,798	-	638,164,858
ប្រាក់កម្ចី	21,770,714	26,059,904	176,670,913	251,257,828	-	475,759,359
អនុបំណុល	-	-	8,869,400	25,776,800	-	34,646,200
បំណុលផ្សេងៗ	-	14,816,599	30,612,520	849,614	-	46,278,733

បំណុលហិរញ្ញវត្ថុសរុប

308,948,173	111,876,974	454,299,963	319,724,040	-	1,194,849,150
--------------------	--------------------	--------------------	--------------------	----------	----------------------

អតិរេក (គម្លាត) សាច់ប្រាក់ងាយស្រួលសុទ្ធ

(75,192,198)	87,479,272	151,666,075	(118,772,008)	58,175,128	103,356,269
---------------------	-------------------	--------------------	----------------------	-------------------	--------------------

សមមូលផ្តល់អាមេរិក (កំណត់សម្គាល់ 2.3.1)

(18,713,837)	21,771,845	37,746,659	(29,559,982)	14,478,628	25,723,313
---------------------	-------------------	-------------------	---------------------	-------------------	-------------------

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.4 ហានិភ័យសាច់ប្រាក់ងាយស្រួល (តពីទំព័រមុន)

	រហូតដល់១ ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
2017						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	69,444,503	-	-	-	-	69,444,503
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	31,216,009	200,000	96,322,820	-	-	127,738,829
សមតុល្យនៅធនាគារផ្សេងៗ	7,829,764	33,773,880	-	-	-	41,603,644
ឥណទានផ្តល់ដល់អតិថិជន	52,055,677	98,723,443	477,411,587	180,426,203	2,104,850	810,721,760
ទ្រព្យសកម្មផ្សេងៗ	8,670,597	-	-	-	-	8,670,597
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	169,216,550	132,697,323	573,734,407	180,426,203	2,104,850	1,058,179,333
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	232,275,932	55,568,302	140,901,026	48,149,600	-	476,894,860
ប្រាក់កម្ចី	5,333,333	9,447,440	171,045,743	230,660,909	9,043,048	425,530,473
អនុបំណុល	-	-	4,850,400	14,551,200	-	19,401,600
បំណុលផ្សេងៗ	-	3,986,414	20,954,990	5,546,487	-	30,487,891
បំណុលហិរញ្ញវត្ថុសរុប	237,609,265	69,002,156	337,752,159	298,908,196	9,043,048	952,314,824
អតិរេក (គម្លាត) សាច់ប្រាក់ងាយស្រួលសុទ្ធ	(68,392,715)	63,695,167	235,982,248	(118,481,993)	(6,938,198)	105,864,509
សមមូលផ្តល់អាមេរិក (កំណត់សម្គាល់ 2.3.1)	(16,941,470)	15,777,847	58,454,855	(29,349,020)	(1,718,652)	26,223,560

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងពីមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងពីមុន)

25.5 តម្លៃទីផ្សារនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃទីផ្សារ បង្ហាញពីចំនួនទឹកប្រាក់ដែលទ្រព្យសកម្មអាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារមិនអាចផ្ទៀងផ្ទាត់បាន ដូច្នេះតម្លៃទីផ្សារ មិនអាចរកបានសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលនោះទេ។ ហេតុនេះតម្លៃទីផ្សារ ត្រូវផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រង ដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានក្នុងតារាងតុល្យការ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថាឥណទានផ្តល់ដល់អតិថិជន ត្រូវបានកាន់កាប់ដល់កាលវេលា ជាមួយនឹងតម្លៃទីផ្សារ ស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ដល់អតិថិជន ដែលត្រូវបានធ្វើការកែតម្រូវសំវិធានធន សម្រាប់ឥណទានបាត់បង់ប្រសិនបើមាន។

26. ព្រឹត្តិការណ៍ក្រោយតារាងតុល្យការ

ពុំមានព្រឹត្តិការណ៍សំខាន់ណាមួយ កើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬ ក៏បង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងលទ្ធផលហិរញ្ញវត្ថុនាចុងឆ្នាំបានបញ្ចប់នេះទេ។

27. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ព្រមទាំងបានបែងចែកជាពន្ធច្រើនប្រភេទ ដែលមានភាពមិនច្បាស់លាស់ ភាពផ្ទុយពីគ្នា និង/ឬ ខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតពីអាជ្ញាធរពន្ធដារ ដែលត្រូវផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងការគិតការប្រាក់ក៏មាន។ បញ្ហាទាំងអស់នេះអាចបង្កើតឲ្យមាន ហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រង ជឿជាក់ថាការធ្វើសំវិធានធនលើបំណុលពន្ធមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិពន្ធ។ ប៉ុន្តែអាជ្ញាធរដែលជាប់ពាក់ព័ន្ធ អាចនឹងមានការបកស្រាយខុសគ្នា ហើយផលប៉ះពាល់គិតចាប់ពីការបង្កើតអាជីវកម្មរបស់ក្រុមហ៊ុន អាចមានទំហំធំ។